



អគ្គនាយកដ្ឋានពន្ធដារ
GENERAL DEPARTMENT OF TAXATION

សៀវភៅណែនាំស្តីពី

ពន្ធប្រចាប់ត្រា និងបែបបទនិងនីតិវិធី នៃការអនុវត្តពន្ធប្រចាប់ត្រា

សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ

មាតិកា

បរិយាយ

ទំព័រ

អារម្ភកថា.....	v
សេចក្តីផ្តើម.....	១
ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ របស់អគ្គនាយកដ្ឋានពន្ធដារ.....	២
ជំពូកទី១៖ គោលការណ៍ទូទៅ	៣
១. គោលបំណង	៣
២. វិសាលភាព.....	៣
ជំពូកទី២៖ ពន្ធប្រថាប់ត្រា និងបែបបទនិងនីតិវិធីនៃការអនុវត្តពន្ធប្រថាប់ត្រា សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ ៤	
ផ្នែកទី១៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យ ក្នុងក្រុមហ៊ុន	៤
១.១. ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត.....	៤
១.២. កម្មវត្ថុនៃពន្ធ	៤
១.៣. គោលបំណង	៤
១.៤. វិសាលភាព	៤
១.៥. និយមន័យ	៤
១.៦. អត្រាពន្ធ.....	៥
១.៧. មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ.....	៦
១.៨. ការលើកលែងពន្ធនិងការអនុគ្រោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យ	៨
១.៨.១. ការលើកលែងពន្ធ	៨
១.៨.២. ការអនុគ្រោះពន្ធ.....	៨
១.៩. ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ.....	៩
១.១០. នីតិវិធីប្រតិបត្តិពន្ធប្រថាប់ត្រាលើអចលនទ្រព្យ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ	៩
១.១០.១. ការដាក់លិខិតប្រកាសបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ	១០

១.១០.២. ដ្យាក្រាមហូរការងារ.....	១២
១.១១. ការតវ៉ាលើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ	១២
១.១១.១. ហូរនីតិវិធីនៃការតវ៉ា.....	១២
១.១១.២. ដ្យាក្រាមហូរការងារ.....	១៣
ផ្នែកទី២៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យ.....	១៤
២.១. ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត.....	១៤
២.២. កម្មវត្ថុនៃពន្ធ	១៤
២.៣. គោលបំណង	១៤
២.៤. វិសាលភាព	១៤
២.៥. និយមន័យ.....	១៤
២.៦. អត្រាពន្ធ	១៤
២.៧. មូលដ្ឋានគិតពន្ធ តម្លៃចលនទ្រព្យ និងការគណនាប្រាក់ពន្ធ	១៥
២.៨. ការលើកលែងពន្ធប្រថាប់ត្រាលើចលនទ្រព្យ.....	១៥
២.៩. ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ	១៦
២.១០. នីតិវិធីប្រតិបត្តិពន្ធប្រថាប់ត្រាលើចលនទ្រព្យ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ	១៦
២.១០.១. ការដាក់លិខិតប្រកាសបង់ពន្ធប្រថាប់ត្រាលើចលនទ្រព្យ.....	១៦
២.១០.២. ដ្យាក្រាមហូរការងារ.....	១៧
២.១១. ការតវ៉ាលើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ	១៧
២.១១.១. ហូរនីតិវិធីនៃការតវ៉ា	១៧
២.១១.២. ដ្យាក្រាមហូរការងារ.....	១៨
ផ្នែកទី៣៖ ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិត មានលក្ខណៈគតិយុត្ត.....	១៩
៣.១. ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត	១៩
៣.២. កម្មវត្ថុនៃពន្ធ	១៩
៣.៣. គោលបំណង	១៩

៣.៤. វិសាលភាព	១៩
៣.៥. និយមន័យ	១៩
៣.៦. អត្រាពន្ធ	២១
៣.៧. មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ	២១
៣.៨. ការលើកលែងពន្ធ.....	២៦
៣.៩. ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ	២៦
៣.១០. នីតិវិធីប្រតិបត្តិពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ.....	២៧
៣.១០.១. ការដាក់លិខិតប្រកាសបង់ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬ សេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត	២៧
៣.១០.២. ដ្យាក្រាមរំហូរការងារ.....	២៩
៣.១១. ការតវ៉ាលើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ	២៩
៣.១១.១. រំហូរនីតិវិធីនៃការតវ៉ា	២៩
៣.១១.២. ដ្យាក្រាមរំហូរការងារ.....	៣០
ជំពូកទី៣៖ សិទ្ធិ អំណាច និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងមន្ត្រីពន្ធដារ.....	៣១
១. សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ.....	៣១
១.១. សិទ្ធិរបស់អ្នកជាប់ពន្ធ	៣១
១.២. កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ	៣១
២. សិទ្ធិ អំណាច និងកាតព្វកិច្ចរបស់រដ្ឋបាលសារពើពន្ធ.....	៣២
២.១. សិទ្ធិទទួលព័ត៌មានរបស់រដ្ឋបាលសារពើពន្ធ.....	៣២
២.២. អំណាចរបស់រដ្ឋបាលសារពើពន្ធ.....	៣២
២.៣. កាតព្វកិច្ចរបស់រដ្ឋបាលសារពើពន្ធ	៣៣
៣. តំណាងអ្នកជាប់ពន្ធ	៣៣
ជំពូកទី៤៖ ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈរបស់មន្ត្រីពន្ធដារ.....	៣៤
១. ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈរបស់មន្ត្រីពន្ធដារ.....	៣៤
១.១. សុចរិត និងមិនលម្អៀង	៣៤

១.២. បច្ចេកទេសវិជ្ជាជីវៈ.....	៣៤
១.៣. អាកប្បកិរិយា និងការប្រាស្រ័យទាក់ទង	៣៥
១.៤. ឯករាជ្យភាព និងទំនាស់ផលប្រយោជន៍.....	៣៥
១.៥. រក្សាការសម្ងាត់.....	៣៥
២. អ្នកជាប់ពន្ធ ឬតំណាងអ្នកជាប់ពន្ធ	៣៥
ជំពូកទី៥៖ យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ	៣៧
- ឧបសម្ព័ន្ធទី១៖	៣៩
- ឧបសម្ព័ន្ធទី២៖	៤៦



អារម្ភកថា

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលបន្ទុកគ្រប់គ្រងនិងប្រមូលចំណូលពន្ធផ្ទៃក្នុង ស្របតាមច្បាប់ស្តីពីសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគុណប្រយោជន៍ ដល់ថវិកាជាតិប្រកបដោយប្រសិទ្ធភាព តម្លាភាព ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។ អនុលោមទៅតាមយុទ្ធសាស្ត្របញ្ចុះកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្ដោតលើការកែទម្រង់និងការពង្រឹងអភិបាលកិច្ចល្អ និងដើម្បីចូលរួមពង្រឹងអភិបាលកិច្ចសាជីវកម្មរបស់វិស័យឯកជន ព្រមទាំងដើម្បីបន្តពង្រឹងសមត្ថភាពការងារគ្រប់គ្រងនិងប្រមូលចំណូលពន្ធ រដ្ឋបាលសារពើពន្ធបាននិងកំពុងបន្តរៀបចំនិងបន្តលើកកម្ពស់ភាពស្អាតស្អំរបស់មន្ត្រី ព្រមទាំងបាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងនិងប្រតិបត្តិជាបន្តបន្ទាប់ ជាពិសេសការព្យាយាមវិវត្តន៍ខ្លួនទៅជាជួរមុខសារពើពន្ធទំនើប ស្របតាមឧត្តមានុវត្តន៍តំបន់និងអន្តរជាតិ និងបរិការណ៍សង្គម-សេដ្ឋកិច្ចឌីជីថល អគ្គនាយកដ្ឋានពន្ធដារបានយកចិត្តទុកដាក់កែលម្អសេវាអ្នកជាប់ពន្ធ ដើម្បីលើកកម្ពស់វប្បធម៌បង់ពន្ធ និងពង្រឹងអនុលោមភាពសារពើពន្ធ ដែលនឹងធានាបាននូវចីរភាពចំណូល ក៏ដូចជាចូលរួមចំណែកលើកកម្ពស់ ការប្រកួតប្រជែងដោយស្មើភាពជូនវិស័យឯកជន ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាល។

ដើម្បីចូលរួមនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចុះកោណ-ដំណាក់កាលទី១ ជាពិសេស ដើម្បីចូលរួមគាំទ្រដល់ (១) ចីរភាពកំណើនសេដ្ឋកិច្ច, (២) ចីរភាពកំណើនចំណូល, (៣) ការប្រកួតប្រជែងដោយស្មើភាពនិងយុត្តិធម៌, និង (៤) សមធម៌សង្គម អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបន្តជំរុញការអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងតម្លាភាពនៃការប្រមូលចំណូលពន្ធ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារក៏បានខិតខំកែទម្រង់ទាំងផ្នែកគោលនយោបាយសារពើពន្ធ ក៏ដូចជាផ្នែករដ្ឋបាលសារពើពន្ធ ជាពិសេសការរៀបចំនូវច្បាប់ស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគាំទ្រប្រកបដោយសង្គតិភាព និងតម្លាភាព ក្នុងគោលដៅចូលរួមចំណែកកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ លើកកម្ពស់ភាពប្រកួតប្រជែង ពង្រឹងតម្លាភាព ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងជាពិសេសការចូលរួមធានាបាននូវភាពប្រាកដប្រជាក្នុងការប្រកបអាជីវកម្ម (Predictability) ជូនវិនិយោគិន និងអាជីវករទាំងអស់។

អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំនូវសៀវភៅណែនាំស្តីពីពន្ធប្រថាប់ត្រា និងបែបបទនិងនីតិវិធីនៃការអនុវត្តពន្ធប្រថាប់ត្រា សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ ដើម្បីជួយជំនួយដល់អ្នកជាប់ពន្ធឱ្យយល់ដឹងអំពីទិដ្ឋភាពទាំងស្រុង នៃការដាក់លិខិតប្រកាសសារពើពន្ធ និងការបង់ប្រាក់ពន្ធប្រថាប់ត្រា។ សៀវភៅណែនាំនេះក៏ជានិយាមនីតិវិធីប្រតិបត្តិការកិច្ចពាក់ព័ន្ធនឹងការងារគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រាសម្រាប់មន្ត្រីពន្ធដារផងដែរ។

កន្លងមក ក្នុងគោលដៅអប់រំ និងផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវវិធានការនិងយន្តការមួយចំនួនធំក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធជាប្រចាំដូចខាងក្រោម៖

- ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារតាមរយៈគេហទំព័រ និងហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ
- បើកវគ្គបណ្តុះបណ្តាលភ្នាក់ងារសេវាកម្មពន្ធដារជាប្រចាំ
- ដាក់ឱ្យអនុវត្តសៀវភៅណែនាំស្តីពីកាតព្វកិច្ច និងសិទ្ធិរបស់អ្នកជាប់ពន្ធ
- ផ្តល់ការពិគ្រោះយោបល់ជាមួយអ្នកជាប់ពន្ធតាមរយៈមជ្ឈមណ្ឌលពិគ្រោះយោបល់តាមទូរស័ព្ទ (GDT Call Center) កម្មវិធីជជែកផ្ទាល់តាមសារឆ្លើយឆ្លងជាមួយអ្នកជាប់ពន្ធ (GDT Live Chat) និងបញ្ជីផ្តល់សេវាអ្នកជាប់ពន្ធ
- បង្កើតកម្មវិធីពន្ធដារកម្ពុជា និងកម្មវិធីរៀនអំពីពន្ធដារតាមអនឡាញ ដើម្បីផ្តល់ជាមធ្យោបាយទំនើបទាន់សម័យឱ្យសាធារណជន និងអ្នកជាប់ពន្ធ ធ្វើស្វ័យសិក្សាល្បឿនយឺតយ៉ាវបន្ថែមទៀត
- ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់វិស័យឯកជន ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ តាមរយៈកិច្ចប្រជុំនានា វេទិកាស្តីពីពន្ធដារ និងកម្មវិធីពិគ្រោះយោបល់ផ្សេងៗ
- ជូនដំណឹងដល់សាធារណជន អំពីវិធានការទប់ស្កាត់ការគេចវេចពន្ធនិងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ។

ការបោះពុម្ពសៀវភៅណែនាំស្តីពីពន្ធប្រថាប់ត្រា និងបែបបទនិងនីតិវិធីនៃការអនុវត្តពន្ធប្រថាប់ត្រា ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការបន្តផ្សព្វផ្សាយ និងផ្តល់សេវាដល់អ្នកជាប់ពន្ធឱ្យអនុវត្តកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ អនុលោមទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដែលក្នុងនោះមានរួមបញ្ចូលទាំងវិសាលភាព និងនីតិវិធីបែបបទនៃការអនុវត្តក្នុងការបង់ពន្ធប្រថាប់ត្រា សិទ្ធិអំណាច និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីពន្ធដារ រួមទាំងសិទ្ធិ កាតព្វកិច្ច និងក្រមសីលធម៌របស់អ្នកជាប់ពន្ធផងដែរ។

តាងនាមឱ្យអគ្គនាយកដ្ឋានពន្ធដារ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកជាប់ពន្ធ ដែលបានចូលរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងការបង់ពន្ធប្រថាប់ត្រាកន្លងមក និងចំពោះមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់កន្លងមក។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សៀវភៅណែនាំនេះ នឹងផ្តល់ជូនអ្នកជាប់ពន្ធទាំងអស់ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ នូវការយល់ដឹងមួយកម្រិតថែមទៀត លើការបង់ពន្ធប្រថាប់ត្រា និងសូមបន្តចូលរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារក្នុងគោលដៅសម្រេចបាននូវការគ្រប់គ្រងនិងប្រមូលចំណូលពន្ធ ដាក់ចូលថវិកាជាតិបានដោយជោគជ័យជានិរន្តរ៍ ដើម្បីលើកស្ទួយនិងជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឱ្យប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមធ្វើការណែនាំដល់មន្ត្រីពន្ធដារគ្រប់រូបត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទីរបស់ខ្លួន ដូចមានកំណត់ក្នុងសៀវភៅណែនាំនេះ និងសូមអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ មេត្តាចូលរួមប្រើប្រាស់សៀវភៅណែនាំនេះជាឯកសារបង្ហាញផ្លូវចំពោះការអនុវត្តកាតព្វកិច្ចសារពើពន្ធទាំងអស់។

ស្របតាមយន្តការ និងនីតិវិធីច្បាស់លាស់ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ លុបបំបាត់សកម្មភាពរាំងស្ទះ ហើយចៀសវាងការអនុវត្តលើសពីតួនាទី និងកាតព្វកិច្ចដែលបានកំណត់។

ថ្ងៃ **សុក្រ ១៣ កើត** ខែ **មិថុនា** ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨

រាជធានីភ្នំពេញ ថ្ងៃទី **១៣** ខែ **ឆ្នុ** ឆ្នាំ២០២៤

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
ប្រតិភូរាជរដ្ឋាភិបាល

ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ



គង់ វិបុល

សេចក្តីផ្តើម

ការបង់ពន្ធ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការចូលរួមចំណែកដល់ការចំណាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាង អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រក្សាសុខសុវត្ថិភាពប្រជាពលរដ្ឋ សុខសន្តិភាពសម្រាប់ប្រទេសជាតិ។ ការប្រមូលពន្ធគឺជាមុខងារដ៏សំខាន់និងចម្បងរបស់បណ្តារដ្ឋបាលសារពើពន្ធនៃប្រទេសនីមួយៗ។ ការផ្តល់សេវា ប្រកបដោយវិជ្ជាជីវៈ ការជួយសម្របសម្រួលជ្រោមជ្រែង អប់រំ និងដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធ ដោយផ្តល់ជាមធ្យោបាយសមស្របឱ្យអ្នកជាប់ពន្ធយល់ដឹងច្បាស់អំពីវប្បធម៌បង់ពន្ធ ក៏ដូចជាការបំពេញកាតព្វកិច្ច សារពើពន្ធដោយស្ម័គ្រចិត្តបានត្រឹមត្រូវ និងទៀងទាត់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ជាធរមាន គឺជាការកិច្ចដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់បំផុតរបស់រដ្ឋបាលសារពើពន្ធ។

សៀវភៅណែនាំស្តីពីពន្ធប្រថាប់ត្រា និងបែបបទនិងនីតិវិធីនៃការអនុវត្តពន្ធប្រថាប់ត្រានេះ បានរំលេចចាប់ពី បទប្បញ្ញត្តិ វិសាលភាព និងមន័យ អត្រាពន្ធ រហូតដល់រហូតការបំពេញបែបបទបង់ ពន្ធរបស់អ្នកជាប់ពន្ធ ដោយបានរំលេចនូវរំហូរនៃការប្រមូល និងបង់ពន្ធប្រថាប់ត្រា ដែលបាននិងកំពុងប្រតិបត្តិ ជាប្រចាំនៅក្នុងអង្គភាពទទួលបន្ទុកប្រមូលពន្ធប្រថាប់ត្រា។ សៀវភៅនេះនឹងជួយស្មារតីក្នុងការបង់ពន្ធប្រថាប់ត្រា ដែលធ្វើឱ្យអ្នកជាប់ពន្ធដឹងថា មានច្បាប់និងលិខិតបទដ្ឋានគតិយុត្តណាខ្លះដែលគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រា វិសាលភាពបែបណាត្រូវជាប់ពន្ធ ឬត្រូវលើកលែងពន្ធ ព្រមទាំងយល់ដឹងអំពីនីតិវិធីនៃការបង់ពន្ធនិងការប្រមូល ពន្ធនេះបានយ៉ាងច្បាស់លាស់។

ជាសាវតារ **ពន្ធប្រថាប់ត្រា** ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីការបង្កើតពន្ធប្រថាប់ត្រាដែលប្រកាសឱ្យ ប្រើដោយក្រឹត្យលេខ ២១ ក្រ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩១ និងត្រូវបានដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ១៩៩២។ បច្ចុប្បន្ន **ពន្ធប្រថាប់ត្រា** ត្រូវបានកំណត់នៅក្នុងជំពូកទី១៣ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយបានចែងលម្អិតចាប់ពី មាត្រា១៥៥ ដល់មាត្រា១៦៤។ ពន្ធនេះ ត្រូវប្រកាសនិងបង់នៅពេលមាន៖ (១) ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់ កាប់អចលនទ្រព្យនិងចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យនិងចលនទ្រព្យក្នុងក្រុមហ៊ុន (២) ការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន (៣) កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែល ប្រើប្រាស់ថវិការដ្ឋ (៤) លិខិតមានលក្ខណៈគតិយុត្ត រួមមាន លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិង លិខិតស្តីពីការបិទក្រុមហ៊ុន។ ពន្ធនេះត្រូវបានប្រើប្រាស់សម្រាប់ជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ ក្រោមជាតិ (រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់) ដើម្បីអភិវឌ្ឍមូលដ្ឋាន។

ការរៀបចំចងក្រង និងបោះពុម្ពសៀវភៅណែនាំស្តីពីពន្ធប្រថាប់ត្រា និងបែបបទនិងនីតិវិធីនៃការអនុវត្ត ពន្ធប្រថាប់ត្រានេះ ជាការរួមចំណែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការបន្តកែលម្អ ពង្រឹង និងលើកស្ទួយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គុណភាព និងតម្លាភាពលើការផ្តល់សេវាជូនអ្នកជាប់ពន្ធ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាផែនការ យុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។

ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ របស់អគ្គនាយកដ្ឋានពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារ បំពេញការងារក្នុងក្របខ័ណ្ឌនៃទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ ដូចតទៅ៖

ទស្សនវិស័យ

ជាស្ថាប័នសាធារណៈដែលត្រូវបានជឿជាក់ គោរព និងទទួលស្គាល់លើគុណភាពនិងជំនាញ ក្នុងការប្រមូល ចំណូលពន្ធក្នុងស្រុក ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

បេសកកម្ម

ពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ និងផ្តល់សេវាប្រកបដោយស័ក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសុចរិតភាព ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ និងលើកកម្ពស់ អនុលោមភាពដោយស្ម័គ្រចិត្ត។

គុណតម្លៃ

- ការអនុវត្ត** ៖ អនុវត្តច្បាប់ គាំទ្រអ្នកជាប់ពន្ធដែលមានអនុលោមភាព តែម្តងម៉ាត់ចំពោះអ្នកជាប់ពន្ធដែលមិនមានអនុលោមភាព
- វិជ្ជាជីវៈ** ៖ ប្រើប្រាស់ក្រមសីលធម៌វិជ្ជាជីវៈ និងជំនាញ ដើម្បីផ្តល់នូវសេវាដែលមានភាពសាមញ្ញ ងាយស្រួល ឆ្លាតវៃ និងនាំនូវត្រង់
- ស័ក្តិសិទ្ធិភាព** ៖ ប្រើប្រាស់ធនធាន ដោយសន្សំសំចៃ ទាន់ពេលវេលា និងចំគោលដៅ
- សុចរិតភាព** ៖ ផ្តល់សេវាជូនអ្នកជាប់ពន្ធ ដោយស្មើភាព តម្លាភាព និងស្មាតស័ង្ស
- ភាពបត់បែន** ៖ ឆ្លើយតបយ៉ាងសកម្មទៅនឹងបញ្ហាប្រឈម និងទាញយកប្រយោជន៍ពីគ្រប់ឱកាសដែលមាន។

ជំពូកទី១

គោលការណ៍ទូទៅ

១. គោលបំណង

សៀវភៅណែនាំនេះមានគោលបំណងកំណត់បែបបទនិងនីតិវិធី នៃការអនុវត្តការប្រមូលពន្ធប្រថាប់ត្រាលើ៖

- (១) ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនិងចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យ និងចលនទ្រព្យក្នុងក្រុមហ៊ុន
- (២) ការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
- (៣) កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
- (៤) លិខិតមានលក្ខណៈគតិយុត្ត រួមមាន លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិងលិខិតស្តីពី ការបិទក្រុមហ៊ុន ដើម្បីធានាបាននូវតម្លាភាព ភាពងាយស្រួលសម្រាប់អ្នកជាប់ពន្ធអាចបំពេញ កាតព្វកិច្ចប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

២. វិសាលភាព

សៀវភៅណែនាំនេះត្រូវបានប្រើប្រាស់ដោយមន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធដែលមានកាតព្វកិច្ចបង់ ពន្ធប្រថាប់ត្រាលើ៖

- (១) ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនិងចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យ និងចលនទ្រព្យក្នុងក្រុមហ៊ុន
- (២) ការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
- (៣) កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
- (៤) លិខិតមានលក្ខណៈគតិយុត្ត រួមមាន លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិងលិខិតស្តីពី ការបិទក្រុមហ៊ុន។

ជំពូកទី២

ពន្ធប្រថាប់ត្រា និងបែបបទនិងនីតិវិធីនៃការអនុវត្តពន្ធប្រថាប់ត្រា សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ

ផ្នែកទី១

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន

១.១. ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត

ពន្ធប្រថាប់ត្រា ត្រូវបានកំណត់នៅក្នុងជំពូកទី១៣ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយបានចែងលម្អិតចាប់ពី មាត្រា១៥៥ ដល់មាត្រា១៦៤។ វិធាននិងនីតិវិធីស្តីពីការប្រមូលពន្ធប្រថាប់ត្រា ត្រូវបានកំណត់ដោយលិខិត បទដ្ឋានគតិយុត្តស្តីពីការប្រមូលពន្ធប្រថាប់ត្រា និងតម្លៃមូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រា។

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យ ក្នុងក្រុមហ៊ុន (ហៅកាត់ថា “ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ”) គឺជាផ្នែកមួយនៃពន្ធប្រថាប់ត្រា ត្រូវបាន ប្រមូលរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ដូចជា៖ ទិញលក់ ដោះដូរ ឬធ្វើអំណោយ) ឬការដាក់ ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

១.២. កម្មវត្ថុនៃពន្ធ

ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវអនុវត្តលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។

១.៣. គោលបំណង

ចំណូលពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុន ជាអចលនទ្រព្យក្នុងក្រុមហ៊ុន ត្រូវបានប្រើជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់) សម្រាប់ការអភិវឌ្ឍមូលដ្ឋាន។

១.៤. វិសាលភាព

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យ ក្នុងក្រុមហ៊ុន ត្រូវបានប្រមូលលើរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលស្ថិតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

១.៥. និយមន័យ

ក. អចលនទ្រព្យ សំដៅដល់ ផ្ទះ ដី អគារ និងសំណង់ផ្សេងៗ ទោះបីជាបានចុះបញ្ជីឬមិនបានចុះបញ្ជី ដោយរដ្ឋបាលសុរិយោដី។

ខ. **ប្រទានកម្ម** សំដៅដល់ ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យពីមនុស្សរស់ទៅឱ្យញាតិដោយមិនយកថ្លៃ

គ. **សន្តតិកម្ម** សំដៅដល់ ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យពីមនុស្សស្លាប់ទៅឱ្យញាតិតាមរយៈ៖

- បណ្តាំជាលាយលក្ខណ៍អក្សរ ករណីគ្មានទំនាស់ ឬ
- បញ្ជាក់លើលិខិតយថាភូត ករណីគ្មានទំនាស់ ឬ
- សាលក្រម សាលដីកាតុលាការ ករណីមានទំនាស់។

ឃ. **រង្វង់ញាតិ** សំដៅដល់ ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ៖

- រវាងឪពុកម្តាយបង្កើតនិងកូនបង្កើត
- រវាងប្តីនិងប្រពន្ធ
- រវាងយាយតាបង្កើតនិងចៅបង្កើត
- រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត
- រវាងឪពុកម្តាយក្មេកនិងកូនប្រសា
- រវាងយាយតាក្មេកនិងចៅប្រសា។

ង. **តំបន់** សំដៅដល់ បណ្តុំនៃខណ្ឌពីរប្រើនៃរាជធានីភ្នំពេញដែលរួមមានតំបន់ I និងតំបន់ II នៃរាជធានីភ្នំពេញ។

ច. **ផ្លូវមេ** សំដៅដល់ ផ្លូវសំខាន់ៗទាំងឡាយដែលមានឈ្មោះ ឬលេខដូចមានចែងក្នុងឧបសម្ព័ន្ធ

ឆ. **ផ្លូវរណប** សំដៅដល់ ផ្លូវទាំងឡាយដែលនៅស្របនឹងផ្លូវមេ និងភ្ជាប់ផ្លូវមេណាមួយ។

ជ. **ច្រកផ្លូវ** សំដៅដល់ ផ្លូវទាំងឡាយដែលមានលក្ខណៈទាល់ ឬតូចចង្អៀតស្ថិតនៅចន្លោះផ្លូវមេ ឬចន្លោះផ្លូវរណប។

ឈ. **ផ្លូវឃុំឬផ្លូវសង្កាត់** សំដៅដល់ ផ្លូវទាំងឡាយដែលតភ្ជាប់ពីផ្លូវមេក្នុងតំបន់ II នៃរាជធានីភ្នំពេញ ឬផ្លូវទាំងឡាយដែលភ្ជាប់ពីផ្លូវមេក្នុងក្រុង ឬស្រុក នៃបណ្តាខេត្តនានា។

ញ. **ផ្លូវភូមិ** សំដៅដល់ ផ្លូវទាំងឡាយដែលតភ្ជាប់ពីផ្លូវឃុំ ឬផ្លូវសង្កាត់ ឬបណ្តាញផ្លូវពីភូមិមួយទៅភូមិមួយក្នុងតំបន់ II នៃរាជធានីភ្នំពេញ ឬក្នុងក្រុង ឬស្រុក នៃបណ្តាខេត្តនានា។

ដ. **អ្នកជាប់ពន្ធ** សំដៅដល់ បុគ្គលដែលទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ។

ប. **អ្នកតំណាង** សំដៅដល់ បុគ្គលដែលទទួលការផ្ទេរសិទ្ធិពីអ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រាលើអចលនទ្រព្យជំនួសអ្នកជាប់ពន្ធ។ អ្នកជាប់ពន្ធត្រូវទទួលខុសត្រូវចំពោះបទប្បញ្ញត្តិពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រាលើអចលនទ្រព្យ នូវរាល់សកម្មភាពរបស់បុគ្គលទទួលការផ្ទេរសិទ្ធិ (អ្នកតំណាង)។

បញ្ជាក់៖ តំបន់ I មានខណ្ឌដូនពេញ ខណ្ឌឈមកា ខណ្ឌចំការមន ខណ្ឌបឹងកេងកង និងខណ្ឌទួលគោក។ តំបន់ II មានខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ។

១.៦. អត្រាពន្ធ

ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវកំណត់តាមអត្រា ៤ (បួន) ភាគរយ នៃតម្លៃអចលនទ្រព្យចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។

១.៧. មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ

មូលដ្ឋានគិតពន្ធប្រថាប់ត្រាលើអចលនទ្រព្យ គឺជាតម្លៃអចលនទ្រព្យសរុបទាំងតម្លៃដី និងតម្លៃសំណង់ ដោយគិតតាមទំហំ អាយុកាលសំណង់ ប្រភេទសំណង់ (ឥដ្ឋបេតុង មិនមែនឥដ្ឋបេតុង និងខុនដូ) តាមជាន់ នីមួយៗ និងទីតាំងនៃអចលនទ្រព្យស្ថិតនៅ។

សម្គាល់៖

- ចំពោះស្ថានភាពសំណង់ដែលសង់មិនទាន់រួចរាល់ មូលដ្ឋានគិតពន្ធប្រថាប់ត្រាត្រូវគិតតាម ភាគរយនៃទំហំសំណង់ ដែលបានសង់រួចដោយផ្អែកលើការវាយតម្លៃរបស់ស្ថាប័នមានសមត្ថកិច្ច ឬពីវិស្វករដែលមានការទទួលស្គាល់ដោយគណៈវិស្វករកម្ពុជា ឬក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដែលទទួលស្គាល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជា។ ក្នុងករណីការវាយតម្លៃនេះ មិនឆ្លុះបញ្ចាំងពីភាពជាក់ស្តែង ឬអ្នកជាប់ពន្ធពុំមានភ្ជាប់ឯកសារវាយតម្លៃអចលនទ្រព្យនេះទេ រដ្ឋបាលសារពើពន្ធធ្វើការពិនិត្យ និងវាយតម្លៃជាក់ស្តែងដោយផ្អែកលើលទ្ធផលនៃស្ថានភាព សំណង់
- ចំពោះសិទ្ធិជួលអចិន្ត្រៃយ៍ (ការជួលដីរយៈពេលវែង) ដើម្បីសាងសង់សំណង់សម្រាប់ធ្វើអាជីវកម្ម បន្ទាប់មកដីនោះត្រូវបានផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ដោយម្ចាស់ដី (ភតិបតី) ហើយសំណង់ ឬអគារដែលជាប់សម្ភារជួល (ភតិកៈ) ពុំត្រូវបានផ្ទេរទេ។ ករណីនេះសំណង់ឬអគាររបស់ភតិកៈ ពុំត្រូវបានគិតបញ្ចូលក្នុងមូលដ្ឋានគិតពន្ធប្រថាប់ត្រានោះទេ ដោយត្រូវបំពេញលក្ខខណ្ឌចំនួន៣ ៖ (១). មានកិច្ចសន្យាជួលដីរយៈពេលវែង (២). មានលិខិតអនុញ្ញាតសាងសង់ដែលចេញ ដោយស្ថាប័នមានសមត្ថកិច្ច ដែលអនុញ្ញាតឱ្យភតិកៈ សាងសង់លើដីនោះ និង (៣). កត់ត្រា ត្រឹមត្រូវតាមច្បាប់ ឬស្តង់ដារគណនេយ្យ ជាទ្រព្យសកម្មរយៈពេលវែងរបស់ភតិកៈ នូវអគារ ឬ សំណង់ដែលបានសាងសង់។

តម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រាត្រូវបានកំណត់តាមលំដាប់អាទិភាពដូចខាងក្រោម៖

- ក. តម្លៃអចលនទ្រព្យ ដែលបានកំណត់ក្នុងឧបសម្ព័ន្ធនៃប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- ខ. តម្លៃអចលនទ្រព្យ ដែលត្រូវបានកំណត់ក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ឬលិខិតគតិយុត្ត ពាក់ព័ន្ធផ្សេងទៀត ក្នុងករណីដែលមានតម្លៃស្មើ ឬខ្ពស់ជាងតម្លៃដូចមានចែងក្នុងឧបសម្ព័ន្ធនៃ ប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ តម្លៃអចលនទ្រព្យក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់ ឬលិខិតគតិយុត្តពាក់ព័ន្ធផ្សេងទៀតនេះ ត្រូវបានកំណត់តាមតម្លៃទីផ្សារជាក់ស្តែង។ ក្នុងករណីចាំបាច់អគ្គនាយកដ្ឋានពន្ធដារអាចនឹងត្រួតពិនិត្យតម្លៃនេះឡើងវិញ។

ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x អត្រា ៤(បួន) ភាគរយ

ឧទាហរណ៍ទី១៖ លោក “ក” បានផ្ទេរកម្មសិទ្ធិទៅឱ្យលោក “ខ” នូវអចលនទ្រព្យមួយកន្លែងស្ថិតនៅ សងខាងកំណត់ផ្លូវមួយស្ថិតក្នុងរាជធានីភ្នំពេញ និងមានទំហំដី ៤ម x ២០ម និងមានផ្ទះល្វែងកម្ពស់ដល់ជាន់ទី២ (E0E1E2) និងមានទំហំ ៤ម x ១៦ម ជាប្រភេទសំណង់ឥដ្ឋបេតុង (E0E1) និង (E2) ជាប្រភេទសំណង់ មិនមែនឥដ្ឋបេតុង ដែលមានអាយុកាលសំណង់១ឆ្នាំ។

ការគណនាប្រាក់ពន្ធត្រូវបង់៖

តាមការពិនិត្យលើឧបសម្ព័ន្ធនៃប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អចលនទ្រព្យខាងលើនេះ មានតម្លៃ ដូចខាងក្រោម៖

- តម្លៃដី = ៥០០ ដុល្លារ/ម^២
- តម្លៃផ្ទះជាន់ផ្ទាល់ដី (E0) = ២៥០ ដុល្លារ/ម^២
- តម្លៃផ្ទះជាន់ទី១ (E1) = ២០០ ដុល្លារ/ម^២
- តម្លៃផ្ទះជាន់ទី២ (E2) = ៨០ ដុល្លារ/ម^២

ការគណនាប្រាក់ពន្ធប្រថាប់ត្រាត្រូវបង់		
តម្លៃដី	៨០ម ^២ x ៥០០ ដុល្លារ/ម ^២	៤០ ០០០ ដុល្លារ
តម្លៃផ្ទះជាន់ផ្ទាល់ដី (E0)	៦៤ម ^២ x ២៥០ ដុល្លារ/ម ^២	១៦ ០០០ ដុល្លារ
តម្លៃផ្ទះជាន់ទី១ (E1)	៦៤ម ^២ x ២០០ ដុល្លារ/ម ^២	១២ ៨០០ ដុល្លារ
តម្លៃផ្ទះជាន់ទី២ (E2)	៦៤ម ^២ x ៨០ ដុល្លារ/ម ^២	៥ ១២០ ដុល្លារ
តម្លៃអចលនទ្រព្យសរុប		៧៣ ៩២០ ដុល្លារ
មូលដ្ឋានគិតពន្ធ (គិតជារៀល)	៧៣ ៩២០ ដុល្លារ x ៤ ០០០ រៀល	២៩៥ ៦៨០ ០០០ រៀល
ប្រាក់ពន្ធប្រថាប់ត្រាត្រូវបង់	២៩៥ ៦៨០ ០០០ រៀល x ៤%	១១ ៨២៧ ២០០ រៀល

ឧទាហរណ៍ទី២៖ លោក “ក” បានផ្ទេរកម្មសិទ្ធិទៅឱ្យក្រុមហ៊ុន “កខគ” (នីតិបុគ្គល) នូវអចលនទ្រព្យមួយកន្លែងស្ថិតនៅសងខាងកំណាត់ផ្លូវមួយស្ថិតក្នុងរាជធានីភ្នំពេញ និងមានទំហំដី ៤ម x ២០ម និងមានផ្ទះល្វែងកម្ពស់ដល់ជាន់ទី២ (E0E1E2) និងមានទំហំ ៤ម x ១៦ម ជាប្រភេទសំណង់ឥដ្ឋបេតុង (E0E1) និង (E2) ជាប្រភេទសំណង់មិនមែនឥដ្ឋបេតុង ដែលមានអាយុកាលសំណង់១ឆ្នាំ។ តម្លៃលក់សរុបតាមកិច្ចសន្យាដោយផ្អែកតាមតម្លៃទីផ្សារជាក់ស្តែងចំនួន ១០៥ ០០០ ដុល្លារ។

ការគណនាប្រាក់ពន្ធត្រូវបង់៖

តាមការពិនិត្យលើឧបសម្ព័ន្ធនៃប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អចលនទ្រព្យខាងលើនេះ មានតម្លៃ ៧៣ ៩២០ ដុល្លារ (ផ្អែកតាមការគណនាក្នុងឧទាហរណ៍ទី១) ដែលទាបជាងតម្លៃកិច្ចសន្យា។ ដូចនេះ មូលដ្ឋានគិតពន្ធប្រថាប់ត្រាត្រូវផ្អែកតាមតម្លៃកិច្ចសន្យា។

ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x អត្រា ៤(បួន) ភាគរយ

= ១០៥ ០០០ ដុល្លារ x ៤%

= ៤ ២០០ ដុល្លារ

ប្រាក់ពន្ធត្រូវបង់ (គិតជារៀល) = ៤ ២០០ ដុល្លារ x ៤ ០០០ រៀល

= ១៦ ៨០០ ០០០ រៀល

សម្គាល់៖ ចំពោះមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ រវាង នីតិបុគ្គលនិងនីតិបុគ្គល ឬរវាងនីតិបុគ្គលនិងរូបវន្តបុគ្គល ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យ ក្នុងក្រុមហ៊ុន ត្រូវបានកំណត់តាមតម្លៃអចលនទ្រព្យក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ឬលិខិតគតិយុត្តពាក់ព័ន្ធផ្សេងៗ ដោយត្រូវផ្អែកតាមតម្លៃទីផ្សារជាក់ស្តែង។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារអាចនឹងត្រួតពិនិត្យតម្លៃនេះឡើងវិញ។

១.៨. ការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យ

១.៨.១. ការលើកលែងពន្ធ

ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវបានលើកលែងចំពោះករណី ដូចខាងក្រោម៖

ក. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាល សម្រាប់ជាប្រយោជន៍ សេដ្ឋកិច្ច ឬសង្គមកិច្ចពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សង់លំនៅដ្ឋាន ឬ/និងធ្វើ កសិ-ឧស្សាហកម្ម ឬកសិកម្មជាលក្ខណៈគ្រួសារ។

ខ. ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យតាមរយៈការធ្វើសន្តតិកម្ម និងប្រទានកម្មលើកទី១ក្នុង “រង្វង់ញាតិ”៖

❖ ការធ្វើសន្តតិកម្ម

- រវាងឪពុកម្តាយបង្កើតនិងកូនបង្កើត
- រវាងប្តីនិងប្រពន្ធ
- រវាងយាយតាបង្កើតនិងចៅបង្កើត
- រវាងឪពុកម្តាយបង្កើត និងកូនបង្កើតនិងកូនប្រសាដែលជាសហព័ទ្ធ (ទ្រព្យរួមប្តីប្រពន្ធក្នុងអំឡុង ពេលអាពាហ៍ពិពាហ៍)។

❖ ការធ្វើប្រទានកម្ម “លើកទី១”

- រវាងឪពុកម្តាយបង្កើតនិងកូនបង្កើត
- រវាងប្តីនិងប្រពន្ធ
- រវាងយាយតាបង្កើតនិងចៅបង្កើត
- រវាងឪពុកម្តាយ និងកូនបង្កើតនិងកូនប្រសាដែលជាសហព័ទ្ធរបស់កូនបង្កើតនោះ ដើម្បីជាទ្រព្យ សម្បត្តិរួម
- រវាងយាយតាបង្កើត និងចៅបង្កើតនិងចៅប្រសាដែលជាសហព័ទ្ធរបស់ចៅបង្កើតនោះ ដើម្បីជាទ្រព្យ សម្បត្តិរួម។

១.៨.២. ការអនុគ្រោះពន្ធ

ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវបានអនុគ្រោះចំពោះករណីដូចខាងក្រោម៖

ក. អនុញ្ញាតឱ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ១០០ លានរៀល (ស្មើនឹងប្រាក់ពន្ធចំនួន ៤ លានរៀល) ចំពោះ៖

- ការធ្វើប្រទានកម្ម ៖
 - រវាងឪពុកម្តាយភ្នែកនិងកូនប្រសា
 - រវាងយាយតាភ្នែកនិងចៅប្រសា
 - រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត។

- ការធ្វើប្រទានកម្មអចលនទ្រព្យដែលចាប់ពីលើកទី២ តទៅ៖
 - រវាងឪពុកម្តាយបង្កើតនិងកូនបង្កើត
 - រវាងប្តីនិងប្រពន្ធ
 - រវាងយាយតាបង្កើតនិងចៅបង្កើត
 - រវាងឪពុកម្តាយ និងកូនបង្កើតនិងកូនប្រសាដែលជាសហព័ទ្ធរបស់កូនបង្កើតនោះ ដើម្បីជាទ្រព្យសម្បត្តិរួម
 - រវាងយាយតាបង្កើត និងចៅបង្កើតនិងចៅប្រសាដែលជាសហព័ទ្ធរបស់ចៅបង្កើតនោះ ដើម្បីជាទ្រព្យសម្បត្តិរួម។

ខ. អនុញ្ញាតឱ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២០០ លានរៀល (ស្មើនឹងប្រាក់ពន្ធចំនួន ៨ លានរៀល) ចំពោះការធ្វើសន្តតិកម្ម ៖

- រវាងឪពុកម្តាយក្មេកនិងកូនប្រសា
- រវាងយាយតាក្មេកនិងចៅប្រសា
- រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត។

សម្គាល់៖ ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ ឬការអនុគ្រោះពន្ធប្រថាប់ត្រាទោះបីជាមានប្រាក់ពន្ធស្មើ ០ (សូន្យ) រៀល ក៏ត្រូវបំពេញបែបបទនិងនីតិវិធីនៅរដ្ឋបាលសារពើពន្ធជាធរមាន ដើម្បីចុះបញ្ជីនិងកត់ត្រាទិន្នន័យនូវរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យទាំងនោះដែរ។

១.៩. ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ

អ្នកជាប់ពន្ធ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធឱ្យបានចប់សព្វគ្រប់ក្នុងរយៈពេល ៣ (បី) ខែ ចំពោះ៖

- ក. អចលនទ្រព្យដែលបានចុះបញ្ជី(មានបណ្ណកម្មសិទ្ធិ) បន្ទាប់ពីកាលបរិច្ឆេទនៃដីកាបញ្ជូនសំណុំឯកសារផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនេះ។
- ខ. អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី(គ្មានបណ្ណកម្មសិទ្ធិ) បន្ទាប់ពីកាលបរិច្ឆេទនៃដីកាបញ្ជូនសំណុំឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យរបស់មេឃុំ/ចៅសង្កាត់ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនឹងការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យនេះ។

១.១០. នីតិវិធីប្រតិបត្តិពន្ធប្រថាប់ត្រាលើអចលនទ្រព្យ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ

នីតិវិធីប្រតិបត្តិរបស់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធចំពោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យ រួមមាន៖ (១) ការដាក់លិខិតប្រកាសបង់ពន្ធ និង (២) ការតវ៉ា។

១.១០.១. ការដាក់លិខិតប្រកាសបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ

អ្នកជាប់ពន្ធ ត្រូវដាក់លិខិតប្រកាសបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ នៅបញ្ជីផ្តល់សេវារបស់ អគ្គនាយកដ្ឋានពន្ធដារសម្រាប់អចលនទ្រព្យនៅទូទាំងប្រទេស ឬសាខាពន្ធដារខេត្តដែលអចលនទ្រព្យនោះ ស្ថិតនៅ តាមរូបវន្តិកវិធី ដូចខាងក្រោម៖

❖ ឯកសារតម្រូវ


- ក. សំណុំឯកសារដែលបានរៀបចំនិងបញ្ជូនដោយរដ្ឋបាលសុរិយោដី ឬអាជ្ញាធរដែនដី (សំណុំឯកសារ ត្រូវថតចម្លងបន្ថែមចំនួន ០១ច្បាប់)
- ខ. ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ទម្រង់ FORM PT 02) ដែលបានបំពេញព័ត៌មានគ្រប់គ្រាន់។ ពាក្យស្នើសុំនេះ អាចស្វែងរកបាននៅរដ្ឋបាល សារពើពន្ធ (អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត) ឬនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង-ស្រុក-ខណ្ឌ ឬនៅការិយាល័យច្រកចេញ-ចូលតែមួយ ឬ តាមរយៈតំណភ្ជាប់គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ <https://www.tax.gov.kh/km/document-form> បន្ទាប់មកវាយពាក្យ PT 02 ក្នុងប្រអប់ស្វែងរក
- គ. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ
- ឃ. បណ្ណសម្គាល់កម្មសិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន(ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ)ឡើងទៅ
- ង. លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ឬលិខិតលក់ផ្តាច់ ឬលិខិតអំណោយផ្តាច់ (ចេញដោយរដ្ឋបាល សុរិយោដី)
- ច. ក្នុងករណីប្រទានកម្ម ត្រូវមានសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតយថាភូត ដើម្បីបញ្ជាក់ជាកស្ថតាង
- ឆ. ក្នុងករណីសន្តតិកម្ម ត្រូវមានសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្របញ្ជាក់មរណភាព លិខិតបណ្តាំមរតក និងលិខិតយថាភូត ដើម្បី បញ្ជាក់ជាកស្ថតាង
- ជ. ក្នុងករណីលែងលះត្រូវមានសាលដីកា សាលក្រម ដើម្បីបញ្ជាក់ជាកស្ថតាង
- ឈ. ក្នុងករណីអ្នកផ្ទេរឬអ្នកទទួលជានីតិបុគ្គល ត្រូវភ្ជាប់មកនូវ៖
 - ប័ណ្ណពន្ធប៉ាតង់ ឬវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប)
 - លក្ខន្តិកៈ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន
 - កិច្ចសន្យាទិញ-លក់អចលនទ្រព្យ។
- ញ. ឯកសារដែលត្រូវប្រថាប់ត្រាជូនអ្នកជាប់ពន្ធ (ដូចមានក្នុងឧបសម្ព័ន្ធទី១)។

❖ នីតិវិធី

អ្នកជាប់ពន្ធ ឬអ្នកតំណាង ត្រូវមកកាន់បញ្ជីផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់អចលនទ្រព្យ នៅទូទាំងប្រទេស ឬសាខាពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនៅ ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវ ខាងលើ និងអនុវត្តតាមនីតិវិធី ដូចខាងក្រោម៖

- ក. ជួបជាមួយមន្ត្រីផ្នែកផ្តល់ព័ត៌មាន និងចាប់លេខរង់ចាំ។
- ខ. ជួបជាមួយមន្ត្រីប្រចាំការនៅបញ្ជីផ្តល់សេវាដើម្បីពិនិត្យសំណុំឯកសារ។ ករណីសំណុំឯកសារ មិនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ អ្នកជាប់ពន្ធ ឬអ្នកតំណាងត្រូវត្រឡប់ទៅរកឯកសារដើម្បីបំពេញ បន្ថែមឡើងវិញឱ្យបានគ្រប់គ្រាន់។ ករណីសំណុំឯកសារមានភាពត្រឹមត្រូវ និងគ្រប់គ្រាន់ អ្នកជាប់ពន្ធ ឬអ្នកតំណាង នឹងទទួលបានលិខិតបញ្ជាក់ការទទួលឯកសារដែលមានភ្ជាប់ QR Code សម្រាប់តាម ដានសំណុំឯកសារស្នើសុំនេះ តាមរយៈកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យ និងតាមដានឯកសារ “GDT Check & Track” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android។
- គ. មន្ត្រីទទួលបន្ទុក ត្រូវបន្តនីតិវិធីតាមឋានានុក្រមដើម្បីពិនិត្យសម្រេចលើសំណុំឯកសារសម្រាប់បង់ ពន្ធប្រថាប់ត្រាក្នុងរយៈពេលពី ៤ ទៅ ៨ ថ្ងៃ នៃថ្ងៃធ្វើការ។
- ឃ. បន្ទាប់ពីទទួលបានការសម្រេចពីថ្នាក់ដឹកនាំ មន្ត្រីទទួលបន្ទុកត្រូវជូនដំណឹងទៅអ្នកជាប់ពន្ធឬអ្នក តំណាងតាមរយៈទូរស័ព្ទដៃ ដើម្បីមកទទួលយក “សេចក្តីជូនដំណឹងស្តីពីការបង់ពន្ធប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ” (សូមមើលឧបសម្ព័ន្ធទី១) ទៅបង់ប្រាក់ពន្ធនៅ ធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ។
- ង. បន្ទាប់ពីបានបង់ប្រាក់ពន្ធរួចរាល់ អ្នកជាប់ពន្ធ ឬអ្នកតំណាង ត្រូវយកបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ចំនួនពីរសន្លឹក ពណ៌ស និងពណ៌ផ្កាយក្រហម (សូមមើលឧបសម្ព័ន្ធទី១) មករដ្ឋបាលសារពើពន្ធវិញ ដើម្បីបន្តនីតិវិធីប្រថាប់ត្រាលើឯកសារដែលបានស្នើសុំ។
- ច. ក្រោយពីមន្ត្រីទទួលបន្ទុកបញ្ចប់នីតិវិធីប្រថាប់ត្រាលើឯកសារ ដែលបានស្នើសុំនៅអគ្គនាយកដ្ឋាន ពន្ធដារ ឬសាខាពន្ធដារខេត្តរួច មន្ត្រីទទួលបន្ទុកត្រូវធ្វើការទំនាក់ទំនងទៅអ្នកជាប់ពន្ធឬអ្នកតំណាង ដើម្បីមកទទួលសំណុំឯកសារដែលប្រថាប់ត្រារួច ដោយភ្ជាប់ជាមួយនូវលិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ និងបង្កាន់ដៃពណ៌ផ្កាយក្រហម (សូមមើលឧបសម្ព័ន្ធទី១) យកទៅបន្តនីតិវិធីបញ្ចប់ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យនៅរដ្ឋបាលសុរិយោដី ឬអាជ្ញាធរដែនដីវិញ។

១.១០.២. ដ្យាក្រាមរំហូរការងារ



១.១១. ការតវ៉ាលើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ

អ្នកជាប់ពន្ធ ឬអ្នកតំណាងអាចដាក់លិខិតតវ៉ាលើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ពាក់ព័ន្ធនឹងការបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅបញ្ជីផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់អចលនទ្រព្យនៅទូទាំងប្រទេស ឬសាខាពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនៅ តាមរំហូរការបំពេញបែបបទការងារដូចខាងក្រោម៖

១.១១.១. រំហូរនីតិវិធីនៃការតវ៉ា

ការតវ៉ាពាក់ព័ន្ធនឹងការបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវធ្វើឡើងតាមនីតិវិធី ដូចតទៅ៖

❖ ឯកសារតម្រូវ


- លិខិតតវ៉ាលើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ចំនួន ២ច្បាប់ (ច្បាប់ដើមនិងច្បាប់ចម្លង)
- បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ (ច្បាប់ចម្លង)
- អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់ម្ចាស់កម្មសិទ្ធិ ឬលិខិតឆ្លងដែន ឬវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប) ចំពោះនីតិបុគ្គល (ច្បាប់ចម្លង)
- ឯកសារពាក់ព័ន្ធនានាទៅតាមករណីតវ៉ានីមួយៗ។

❖ នីតិវិធី

អ្នកជាប់ពន្ធ ឬអ្នកតំណាងស្របច្បាប់ដែលធ្វើការតវ៉ា (ហៅកាត់ថា “អ្នកតវ៉ា”) ត្រូវមកកាន់បញ្ជីផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់អចលនទ្រព្យនៅទូទាំងប្រទេស ឬសាខាពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនៅ ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវខាងលើ និងអនុវត្តតាមនីតិវិធី ដូចខាងក្រោម៖

- ក. ជួបជាមួយមន្ត្រីផ្នែកផ្តល់ព័ត៌មាន និងចាប់លេខរង់ចាំ។
- ខ. ជួបជាមួយមន្ត្រីប្រចាំការនៅបញ្ជីផ្តល់សេវាដើម្បីពិនិត្យសំណុំឯកសារតវ៉ា។ អ្នកតវ៉ា នឹងទទួលបានការបញ្ជាក់ (លេខចូលនិងកាលបរិច្ឆេទទទួលឯកសារ) លើសេចក្តីចម្លងនៃលិខិតតវ៉ា។
- គ. មន្ត្រីទទួលបន្ទុក ត្រូវបន្តនីតិវិធីតាមឋានានុក្រមដើម្បីពិនិត្យសម្រេចលើការតវ៉ា។ ក្នុងពេលពិនិត្យករណីសំណុំឯកសារភ្ជាប់មិនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ មន្ត្រីទទួលបន្ទុក ត្រូវទំនាក់ទំនងទៅកាន់អ្នកតវ៉ាដើម្បីផ្តល់ឯកសារបំពេញបន្ថែមឱ្យបានគ្រប់គ្រាន់។
- ឃ. បន្ទាប់ពីទទួលបានការសម្រេចពីថ្នាក់ដឹកនាំ មន្ត្រីទទួលបន្ទុកត្រូវជូនដំណឹងទៅកាន់អ្នកតវ៉ាតាមរយៈទូរស័ព្ទដៃ ដើម្បីមកទទួលយក “លិខិតជម្រាបជូនស្តីពីការសម្រេចរបស់រដ្ឋបាលសារពើពន្ធ” ។

១.១១.២. ដ្យាក្រាមរំហូរការងារ



សម្គាល់៖ ក្នុងករណីមិនពេញចិត្តនឹងសេចក្តីសម្រេចដោះស្រាយ ឬសេចក្តីសម្រេចបដិសេធបណ្តឹងតវ៉ារបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកជាប់ពន្ធអាចបន្តនីតិវិធីតវ៉ាស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ផ្នែកទី២

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យ

២.១. ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត

ពន្ធប្រថាប់ត្រា ត្រូវបានកំណត់នៅក្នុងជំពូកទី១៣ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយបានចែងលម្អិតចាប់ពីមាត្រា១៥៥ ដល់មាត្រា១៦៤។ វិធាននិងនីតិវិធីស្តីពីការប្រមូលពន្ធប្រថាប់ត្រា ត្រូវបានកំណត់ដោយលិខិតបទដ្ឋានគតិយុត្តស្តីពីការប្រមូលពន្ធប្រថាប់ត្រា និងតម្លៃមូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រា។

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យ គឺជាផ្នែកមួយនៃពន្ធប្រថាប់ត្រា ត្រូវបានប្រមូលរាល់ការផ្ទេរកម្មសិទ្ធិចលនទ្រព្យ (ដូចជា៖ ទិញលក់ អំណោយ ឬដោះដូរ) ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រមូលពន្ធនេះក្នុងគោលបំណងដើម្បីជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ។

២.២. កម្មវត្ថុនៃពន្ធ

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យ ត្រូវអនុវត្តលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាចលនទ្រព្យក្នុងក្រុមហ៊ុន។

២.៣. គោលបំណង

ចំណូលពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាចលនទ្រព្យក្នុងក្រុមហ៊ុន ត្រូវបានប្រើជាគុណប្រយោជន៍ដល់ថវិកាដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់) សម្រាប់ការអភិវឌ្ឍមូលដ្ឋាន។

២.៤. វិសាលភាព

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យត្រូវអនុវត្ត លើរាល់ការផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន ឬយានជំនិះគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២.៥. និយមន័យ

ចលនទ្រព្យ សំដៅដល់ មធ្យោបាយដឹកជញ្ជូនឬយានជំនិះគ្រប់ប្រភេទ ដូចជា កប៉ាល់ សាឡុង ទូក កាណូត អូប៊ែរ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីម៉ីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។

២.៦. អត្រាពន្ធ

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យត្រូវប្រមូលតាមអត្រា ៤ (បួន) ភាគរយ នៃតម្លៃចលនទ្រព្យ។

២.៧. មូលដ្ឋានគិតពន្ធ តម្លៃចលនទ្រព្យ និងការគណនាប្រាក់ពន្ធ

មូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យ គឺជាតម្លៃចលនទ្រព្យដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

តម្លៃចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា គឺកំណត់ទៅតាមប្រភេទមធ្យោបាយដឹកជញ្ជូនឬយានជំនិះគ្រប់ប្រភេទដែលមានដូចខាងក្រោម៖

- ក. រថយន្តទេសចរណ៍៖ គិតលើទំហំស៊ីឡាំង និងឆ្នាំផលិត
- ខ. រថយន្តដឹកទំនិញ៖ គិតលើទម្ងន់សរុប (ទម្ងន់រថយន្ត និងទម្ងន់ផ្ទុក) និងឆ្នាំផលិត
- គ. រថយន្តដឹកអ្នកដំណើរ៖ គិតលើចំនួនកៅអី និងឆ្នាំផលិត
- ឃ. ទូក កាណូត កប៉ាល់ សាឡុង៖ គិតលើទម្ងន់សរុប (ទម្ងន់ជលយាន ឬជលយានយន្ត និងទម្ងន់ផ្ទុក) និងឆ្នាំផលិត
- ង. អ្នប៉ះ៖ គិតលើកម្លាំងសេះ និងឆ្នាំផលិត
- ច. ប្រភេទមធ្យោបាយដឹកជញ្ជូនឬយានយន្តផ្សេងៗ ក្រៅពីប្រភេទខាងលើ៖ គិត ៥០% នៃតម្លៃចលនទ្រព្យតាមតម្លៃទីផ្សារ។

ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x អត្រា ៤(បួន) ភាគរយ

ឧទាហរណ៍ទី១៖ លោក “ក” បានផ្ទេរកម្មសិទ្ធិទៅឱ្យលោក “ខ” នូវចលនទ្រព្យដែលជា រថយន្តទេសចរណ៍មួយគ្រឿង ម៉ាក Lexus Rx 330 ដែលមានឆ្នាំផលិត២០០៥ និងទំហំស៊ីឡាំង (រ៉ូលូម) ៣ ៣០០ CC។

ការគណនាប្រាក់ពន្ធត្រូវបង់៖

តាមការពិនិត្យតម្លៃចលនទ្រព្យដែលបានកំណត់តាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រថយន្តប្រភេទទេសចរណ៍ មានឆ្នាំផលិត ២០០៥ មានទំហំស៊ីឡាំង ៣ ៣០០ CC ស្ថិតក្នុងចន្លោះរ៉ូលូមលើសពី ២ ៩០០ CC ដល់ ៤ ០០០ CC ដែលមានតម្លៃចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ៨ ០០០ ០០០ រៀល។

ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x អត្រា ៤(បួន) ភាគរយ

= ៨ ០០០ ០០០ រៀល x ៤%

ប្រាក់ពន្ធត្រូវបង់ = ៣២០ ០០០ រៀល

២.៨. ការលើកលែងពន្ធប្រថាប់ត្រាលើចលនទ្រព្យ

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យ ត្រូវបានលើកលែងពន្ធចំពោះករណីដូចខាងក្រោម៖

- ក. ការទទួលកម្មសិទ្ធិទោចក្រយានយន្ត ត្រឹចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់១៥០សេះ
- ខ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យដែលកត់ត្រាក្នុងបញ្ជីសារពើភណ្ឌរបស់ស្ថាប័នរដ្ឋនានានៃព្រះរាជាណាចក្រកម្ពុជា
- គ. ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យរបស់បេសកកម្មការទូត ឬស្ថានកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត។
- ឃ. ការទិញចលនទ្រព្យរបស់សហគ្រាសនានា ធ្វើជាទំនិញដើម្បីលក់វិញ ដែលសហគ្រាសនោះ បានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ និងបានបង់ពន្ធអាករប្រចាំខែនិងប្រចាំឆ្នាំ។ ដោយឡែក ការទិញចលនទ្រព្យ ដែលបានចុះបញ្ជីនៅអង្គភាពក្រោមឱវាទក្រសួងសាធារណការនិងដឹកជញ្ជូនរួចរាល់ហើយ មិនត្រូវបានលើកលែងពន្ធប្រថាប់ត្រានោះទេ។

២.៩. ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ

អ្នកជាប់ពន្ធ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធឱ្យបានចប់សព្វគ្រប់ក្នុងរយៈពេល ៣ (បី) ខែ បន្ទាប់ពីថ្ងៃចុះហត្ថលេខារបស់អ្នកទទួលសិទ្ធិលើសំណុំឯកសារ “ពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្ត” របស់អង្គភាពក្រោមឱវាទក្រសួងសាធារណៈការនិងដឹកជញ្ជូន ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិនេះ។

២.១០. នីតិវិធីប្រតិបត្តិពន្ធប្រថាប់ត្រាលើចលនទ្រព្យ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ

នីតិវិធីប្រតិបត្តិរបស់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យ រួមមាន៖
(១) ការដាក់លិខិតប្រកាសបង់ពន្ធ និង (២) ការតវ៉ា។

២.១០.១. ការដាក់លិខិតប្រកាសបង់ពន្ធប្រថាប់ត្រាលើចលនទ្រព្យ

អ្នកជាប់ពន្ធ ត្រូវដាក់លិខិតប្រកាសបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យ នៅបញ្ជារផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត តាមរំហូរការបំពេញបែបបទការងារ ដូចខាងក្រោម៖

❖ ឯកសារតម្រូវ

- ក. ពាក្យស្នើសុំប្រកាសបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្តទម្រង់ VT TO1។ ពាក្យស្នើសុំនេះ អាចស្វែងរកបាននៅរដ្ឋបាលសារពើពន្ធ (អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ឬតំណភ្ជាប់គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ <https://www.tax.gov.kh/km/document-form> បន្ទាប់មកវាយពាក្យ VT TO1 ក្នុងប្រអប់ស្វែងរក)
- ខ. ប័ណ្ណសម្គាល់យានយន្តនិង/ឬវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ច្បាប់ដើម)
- គ. លិខិតទិញលក់ ឬអំណោយ ឬលិខិតយុត្តិការ (ច្បាប់ដើម)
- ឃ. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប) ឬប័ណ្ណពន្ធប៉ាតង់ អ្នកទទួលសិទ្ធិ (ច្បាប់ថតចម្លង ដែលមានបញ្ជាក់ថាបានថតចម្លងតាមច្បាប់ដើមត្រឹមត្រូវ ពីអាជ្ញាធរមានសមត្ថកិច្ច)
- ង. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប) ឬប័ណ្ណពន្ធប៉ាតង់ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ អ្នកផ្ទេរសិទ្ធិ (ច្បាប់ថតចម្លង ដែលមានបញ្ជាក់ថាបានថតចម្លងតាមច្បាប់ដើមត្រឹមត្រូវ ពីអាជ្ញាធរមានសមត្ថកិច្ច)
- ច. ឯកសារដែលត្រូវប្រថាប់ត្រាជូនអ្នកជាប់ពន្ធ (ដូចមានក្នុងឧបសម្ព័ន្ធទី២)។

❖ នីតិវិធី


អ្នកជាប់ពន្ធ ឬអ្នកតំណាង ត្រូវមកកាន់បញ្ជារផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវខាងលើ និងអនុវត្តតាមនីតិវិធី ដូចខាងក្រោម៖

- ក. ជួបជាមួយមន្ត្រីផ្នែកផ្តល់ព័ត៌មាន និងចាប់លេខរង់ចាំ។
- ខ. ជួបជាមួយមន្ត្រីទទួលបន្ទុកនៅបញ្ជារផ្តល់សេវាដើម្បីពិនិត្យសំណុំឯកសារ។ ករណីសំណុំឯកសារមិនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ អ្នកទទួលកម្មសិទ្ធិចលនទ្រព្យត្រូវត្រឡប់ទៅរកឯកសារដើម្បីបំពេញបន្ថែមឡើងវិញឱ្យបានគ្រប់គ្រាន់។ ករណីសំណុំឯកសារមានភាពត្រឹមត្រូវ និងគ្រប់គ្រាន់ អ្នកទទួលកម្មសិទ្ធិចលនទ្រព្យត្រូវបង់ប្រាក់ពន្ធ ដែលបានគណនាដោយមន្ត្រីទទួលបន្ទុកទៅតាមតម្លៃមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើចលនទ្រព្យ ដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បន្ទាប់មក អ្នកទទួលកម្មសិទ្ធិចលនទ្រព្យនឹងទទួលបានលិខិតបញ្ជាក់ការទទួលឯកសារដែលមាន ភ្ជាប់ QR Code សម្រាប់តាមដានសំណុំឯកសារស្នើសុំនេះ តាមរយៈកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យ និងតាមដានឯកសារ “GDT Check &Track” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android។

- គ. មន្ត្រីទទួលបន្ទុក ត្រូវបន្តនីតិវិធីតាមឋានានុក្រមដើម្បីពិនិត្យសម្រេចលើសំណុំឯកសារសម្រាប់បង់ ពន្ធប្រថាប់ត្រាក្នុងរយៈពេលពី ២ ទៅ ៥ថ្ងៃ នៃថ្ងៃធ្វើការ
- ឃ. មន្ត្រីទទួលបន្ទុកបញ្ចប់នីតិវិធីប្រថាប់ត្រាលើឯកសារ ដែលបានស្នើសុំនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត និងប្រគល់សំណុំឯកសារដែលបានប្រថាប់ត្រាចជូនអ្នកទទួលកម្មសិទ្ធិ ចលនទ្រព្យ ដើម្បីយកទៅបន្តនីតិវិធីបញ្ចប់ការផ្ទេរកម្មសិទ្ធិចលនទ្រព្យ នៅអង្គភាពក្រោមឱវាទ ក្រសួងសារធារណការនិងដឹកជញ្ជូន។

២.១០.២. ដ្យាក្រាមរំហូរការងារ



២.១១. ការតវ៉ាលើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ

អ្នកជាប់ពន្ធ ឬអ្នកតំណាង អាចដាក់លិខិតតវ៉ាលើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ពាក់ព័ន្ធនឹង ការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យនៅបញ្ជីផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារ ខេត្ត តាមរំហូរការបំពេញបែបបទការងារ ដូចខាងក្រោម៖

២.១១.១. រំហូរនីតិវិធីនៃការតវ៉ា

ការតវ៉ាពាក់ព័ន្ធនឹងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចលនទ្រព្យ ត្រូវធ្វើឡើងតាមនីតិវិធី ដូចតទៅ៖

❖ ឯកសារតម្រូវ


- ក. លិខិតតវ៉ាលើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ចំនួន ២ច្បាប់ (ច្បាប់ដើមនិងច្បាប់ចម្លង)
- ខ. បណ្ណសម្គាល់យានយន្ត និង/ឬ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
- គ. អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់ម្ចាស់កម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន ឬលិខិតឆ្លងដែន ឬ វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម(ចំពោះនីតិបុគ្គល)
- ឃ. ឯកសារពាក់ព័ន្ធនានាទៅតាមករណីតវ៉ានីមួយៗ។

❖ នីតិវិធី

អ្នកជាប់ពន្ធ ឬអ្នកតំណាង (ហៅកាត់ថា “អ្នកតវ៉ា”) ត្រូវមកកាន់បញ្ជីផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវខាងលើ និងអនុវត្តតាមនីតិវិធី ដូចខាងក្រោម៖

- ក. ជួបជាមួយមន្ត្រីផ្នែកផ្តល់ព័ត៌មាន និងចាប់លេខរង់ចាំ។
- ខ. ជួបជាមួយមន្ត្រីប្រចាំការនៅបញ្ជីផ្តល់សេវាដើម្បីពិនិត្យសំណុំឯកសារតវ៉ា។ អ្នកតវ៉ា នឹងទទួលបានការបញ្ជាក់ (លេខចូលនិងកាលបរិច្ឆេទទទួលឯកសារ) លើសេចក្តីចម្លងនៃលិខិតតវ៉ា។
- គ. មន្ត្រីទទួលបន្ទុក ត្រូវបន្តនីតិវិធីតាមឋានានុក្រមដើម្បីពិនិត្យសម្រេចលើការតវ៉ា។ ក្នុងពេលពិនិត្យករណីសំណុំឯកសារភ្ជាប់មិនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ មន្ត្រីទទួលបន្ទុក ត្រូវទំនាក់ទំនងទៅកាន់អ្នកតវ៉ាដើម្បីផ្តល់ឯកសារបំពេញបន្ថែមឱ្យបានគ្រប់គ្រាន់។
- ឃ. បន្ទាប់ពីទទួលបានការសម្រេចពីថ្នាក់ដឹកនាំ មន្ត្រីទទួលបន្ទុកត្រូវជូនដំណឹងទៅកាន់អ្នកតវ៉ាតាមរយៈទូរស័ព្ទដៃ ដើម្បីមកទទួលយក “លិខិតជម្រាបជូនស្តីពីការសម្រេចរបស់រដ្ឋបាលសារពើពន្ធ” ។

២.១១.២. ដ្យាក្រាមរំហូរការងារ



ផ្នែកទី៣

ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត

៣.១. ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត

ពន្ធប្រថាប់ត្រា ត្រូវបានកំណត់នៅក្នុងជំពូកទី១៣ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយបានចែងលម្អិតចាប់ពី មាត្រា១៥៥ ដល់មាត្រា១៦៤។ វិធាននិងនីតិវិធីស្តីពីការប្រមូលពន្ធប្រថាប់ត្រា ត្រូវបានកំណត់ដោយលិខិត បទដ្ឋានគតិយុត្តស្តីពីការប្រមូលពន្ធប្រថាប់ត្រា និងតម្លៃមូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រា។

ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមាន លក្ខណៈគតិយុត្ត គឺជាផ្នែកមួយនៃពន្ធប្រថាប់ត្រា ត្រូវបានប្រមូលរាល់ការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃ ភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត។

៣.២. កម្មវត្ថុនៃពន្ធ

ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិត មានលក្ខណៈគតិយុត្ត ត្រូវអនុវត្តលើការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យា ផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត។

៣.៣. គោលបំណង

ចំណូលពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត ត្រូវបានប្រើជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី- ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់) សម្រាប់ការអភិវឌ្ឍមូលដ្ឋាន។

៣.៤. វិសាលភាព

ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិត មានលក្ខណៈគតិយុត្ត ត្រូវបានប្រមូលលើរាល់ការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្តរួមមានលិខិតស្តីពីការ រំលាយក្រុមហ៊ុនបញ្ចូលគ្នានិងលិខិតស្តីពីការបិទក្រុមហ៊ុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៣.៥. និយមន័យ

- ក. **ភាគហ៊ុន** សំដៅដល់ ចំណែកណាមួយឬទាំងស្រុងនៃភាគហ៊ុន ឬផលប្រយោជន៍ ឬការលក់អាជីវកម្ម របស់ក្រុមហ៊ុននីតិបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ និងសហគ្រាសឯកបុគ្គលដែលបានចុះបញ្ជី ឬ មិនបានចុះបញ្ជី នៅក្រសួងឬស្ថាប័នមានសមត្ថកិច្ច។
- ខ. **តម្លៃភាគហ៊ុន** សំដៅដល់ តម្លៃនៃការផ្ទេរភាគហ៊ុនផ្អែកតាមតម្លៃទីផ្សារ។ សម្រាប់គោលដៅពន្ធប្រថាប់ត្រា តម្លៃទីផ្សារត្រូវផ្អែកតាមតម្លៃនៃកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន (Sale-Purchase Agreement) ដែលមានបញ្ជាក់ច្បាស់លាស់អំពីលក្ខខណ្ឌព្រមព្រៀង តម្លៃ ពេលវេលា ការទូទាត់ និងការទទួល ខុសត្រូវរបស់ភាគីនីមួយៗ និងត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

- **ចំពោះការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុនដែលជាអ្នកជាប់ពន្ធធំ៖** តម្លៃគិតពន្ធប្រថាប់ត្រា ត្រូវផ្អែកតាមតម្លៃនៃកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន ដោយមានបញ្ជាក់ពីមេធាវីឬក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ដែលបានទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច ប៉ុន្តែមិនត្រូវទាបជាងតម្លៃទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនឡើយ។ ក្នុងករណី កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនមិនមានបញ្ជាក់ពីមេធាវីឬក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ទេ នោះតម្លៃគិតពន្ធប្រថាប់ត្រាត្រូវយកតម្លៃណាមួយខ្ពស់ជាងរវាងតម្លៃនៃកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន ឬតម្លៃនៃទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបូកបន្ថែម ២០ (ម្ភៃ) ភាគរយ ឬតម្លៃនៃដើមទុនចុះបញ្ជី។
- **ចំពោះការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុនដែលជាអ្នកជាប់ពន្ធកូចនិងមធ្យម៖** តម្លៃគិតពន្ធប្រថាប់ត្រា ត្រូវយកតម្លៃណាមួយខ្ពស់ជាងរវាងតម្លៃនៃកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន ឬតម្លៃនៃទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន ឬតម្លៃនៃដើមទុនចុះបញ្ជី។ ក្នុងករណីមិនផ្តល់កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនទេ នោះតម្លៃគិតពន្ធប្រថាប់ត្រា ត្រូវយកតម្លៃណាមួយខ្ពស់ជាងរវាងតម្លៃនៃទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបូកបន្ថែម ២០ (ម្ភៃ) ភាគរយ ឬតម្លៃនៃដើមទុនចុះបញ្ជី។
- **ចំពោះការផ្លាស់ប្តូរម្ចាស់ភាគហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេទាំងស្រុង៖** ការផ្លាស់ប្តូរម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន ក្នុងគោលដៅសុទ្ធសាធក្នុងការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ក្រុមហ៊ុនត្រូវមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ហើយតម្លៃគិតពន្ធប្រថាប់ត្រា មិនត្រូវទាបជាងតម្លៃនៃទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនឡើយ។
- **ចំពោះការបោះចេញភាគហ៊ុនថ្មី (Share subscription)៖** ចំនួនភាគហ៊ុនថ្មីដែលបានបោះចេញក្នុងគោលដៅបង្កើនដើមទុនឬដាក់ទុនវិនិយោគថ្មីសុទ្ធសាធនៅក្នុងក្រុមហ៊ុន ទៅឱ្យម្ចាស់ភាគហ៊ុន (ម្ចាស់ភាគហ៊ុនចាស់ឬម្ចាស់ភាគហ៊ុនថ្មី) មិនត្រូវចាត់ទុកថាជាប្រតិបត្តិការផ្ទេរភាគហ៊ុន និងមិនមែនជាកម្មវត្ថុនៃពន្ធប្រថាប់ត្រាឡើយ។ ម្ចាស់ភាគហ៊ុនដែលកាន់កាប់ភាគហ៊ុនថ្មីនោះត្រូវបង់ប្រាក់ចំណែកភាគហ៊ុនថ្មីចូលក្នុងក្រុមហ៊ុនទាំងស្រុង ដោយផ្អែកតាមតម្លៃនៃកិច្ចព្រមព្រៀងកាន់កាប់ភាគហ៊ុនថ្មីដែលមានបញ្ជាក់ពីមេធាវីឬក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់។ ក្នុងករណីមានម្ចាស់ភាគហ៊ុនណាមួយទទួលបានផលប្រយោជន៍ពីអ្នកកាន់កាប់ភាគហ៊ុនថ្មី ត្រូវជាប់ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុនតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

- គ. **តម្លៃចុះកិច្ចសន្យា** សំដៅដល់ តម្លៃដែលមានចែងក្នុងកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ។
- ឃ. **ថវិការដ្ឋ** សំដៅដល់ ថវិកាជាតិ ឬថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានចែងនៅក្នុងមាតិកាថវិកាប្រចាំឆ្នាំនីមួយៗ។
- ង. **លិខិតមានលក្ខណៈគតិយុត្ត** សំដៅដល់ លិខិតមានលក្ខណៈគតិយុត្តស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិងការបិទក្រុមហ៊ុន ដែលបានចុះបញ្ជីនៅក្រសួងឬស្ថាប័នមានសមត្ថកិច្ច។
- ច. **អ្នកជាប់ពន្ធ** សំដៅដល់ អ្នកទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់ភាគហ៊ុន អ្នកទទួលបានកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងអ្នកទទួលសិទ្ធិលើលិខិតមានលក្ខណៈគតិយុត្ត។
- ឆ. **អ្នកតំណាង** សំដៅដល់ បុគ្គលដែលទទួលបានការផ្ទេរសិទ្ធិពីអ្នកជាប់ពន្ធក្នុងការបំពេញភារកិច្ចពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រាជំនួសអ្នកជាប់ពន្ធ។ អ្នកជាប់ពន្ធត្រូវទទួលខុសត្រូវចំពោះបទប្បញ្ញត្តិពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រា នូវរាល់សកម្មភាពរបស់បុគ្គលទទួលបានការផ្ទេរសិទ្ធិ (អ្នកតំណាង)។

៣.៦. អត្រាពន្ធ

ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត ត្រូវបានកំណត់តាមអត្រា ដូចខាងក្រោម៖

- ក. អត្រា ០,១ (សូន្យក្បៀសមួយ) ភាគរយ នៃតម្លៃភាគហ៊ុន ចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន។
- ខ. អត្រា ០,១ (សូន្យក្បៀសមួយ) ភាគរយ នៃតម្លៃកិច្ចសន្យា ចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ។
- គ. ១ ០០០ ០០០ (មួយលាន) រៀល ចំពោះលិខិតមានលក្ខណៈគតិយុត្តរួមមានលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិងលិខិតស្តីពីការបិទក្រុមហ៊ុន។
- ឃ. ៤ (បួន) ភាគរយនៃតម្លៃផ្ទេរភាគហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែលរបស់ក្រុមហ៊ុនអចលនទ្រព្យ។

៣.៧. មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ

មូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត ត្រូវកំណត់ដូចខាងក្រោម៖

- ក. មូលដ្ឋានគិតពន្ធលើការផ្ទេរភាគហ៊ុន គឺជាតម្លៃនៃការផ្ទេរភាគហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែលដោយគិតតាមតម្លៃទីផ្សារនាពេលប្រតិបត្តិការនោះកើតឡើង។
- ខ. មូលដ្ឋានគិតពន្ធលើកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ គឺជាតម្លៃកិច្ចសន្យា ចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ ដោយមិនរួមបញ្ចូលអាករលើតម្លៃបន្ថែម។
- គ. មូលដ្ឋានគិតពន្ធលើលិខិតមានលក្ខណៈគតិយុត្ត ត្រូវកំណត់ ១ ០០០ ០០០ (មួយលាន) រៀល ចំពោះលិខិតមានលក្ខណៈគតិយុត្តនីមួយៗ។

ឧទាហរណ៍ទី១៖ ករណីមូលដ្ឋានគិតពន្ធអនុវត្តតាមតម្លៃកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន

លោក “ក” កាន់កាប់ភាគហ៊ុន ១០០% នៅក្នុងក្រុមហ៊ុន ABC CO., LTD. ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាមួយដើមទុន ៦០០ លានរៀល ស្មើនឹង ១៥០ ០០០ ហ៊ុន។ ផ្អែកតាមរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹមឆ្នាំ២០២២ ក្រុមហ៊ុនមានតម្លៃទ្រព្យសកម្មសុទ្ធ (Net Assets) ចំនួន ៣០០ លានរៀល។ នៅខែមករា ឆ្នាំ២០២៣ លោកបានលក់ភាគហ៊ុន ១០០% ទៅឱ្យលោក “ខ” ដែលបានព្រមព្រៀងក្នុងតម្លៃទិញ-លក់ភាគហ៊ុនចំនួន ៥០០ លានរៀល។

សម្គាល់៖ កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនមានបញ្ជាក់ពីមេធាវី។

ការគណនាប្រាក់ពន្ធត្រូវបង់៖

មូលដ្ឋានគិតពន្ធ៖ តាមការពិនិត្យលើកសារផ្ទេរភាគហ៊ុន កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនមានបញ្ជាក់ពីមេធាវីនិងមានតម្លៃខ្ពស់ជាង Net Assets របស់ក្រុមហ៊ុន ដូច្នេះមូលដ្ឋានគិតពន្ធប្រថាប់ត្រាយកតាមតម្លៃក្នុងកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនស្មើនឹង ៥០០ លានរៀល។

ប្រាក់ពន្ធត្រូវបង់	= មូលដ្ឋានគិតពន្ធ X អត្រា ០,១%
	= ៥០០ ០០០ ០០០ រៀល X ០,១%
ប្រាក់ពន្ធត្រូវបង់	= ៥០០ ០០០ រៀល

ឧទាហរណ៍ទី២៖ ករណីមូលដ្ឋានគិតពន្ធអនុវត្តតាមតម្លៃទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន

លោក “ក” កាន់កាប់ភាគហ៊ុន ១០០% នៅក្នុងក្រុមហ៊ុន ABC CO., LTD. ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាមួយដើមទុន ៦០០ លានរៀល ស្មើនឹង ១៥០ ០០០ ហ៊ុន។ ផ្អែកតាមរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនមានតម្លៃទ្រព្យសកម្មសុទ្ធ (Net Assets) ចំនួន ៨០០ លានរៀល។ នៅខែមករាឆ្នាំ២០២៤ លោកបានលក់ភាគហ៊ុន ១០០% ទៅឱ្យលោក “ខ” ដែលបានព្រមព្រៀងក្នុងតម្លៃទិញ-លក់ភាគហ៊ុនចំនួន ៧០០ លានរៀល។

សម្គាល់៖ កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនមានបញ្ជាក់ពីមេធាវី។

ការគណនាប្រាក់ពន្ធត្រូវបង់៖

មូលដ្ឋានគិតពន្ធ៖ តាមការពិនិត្យលើឯកសារផ្ទេរភាគហ៊ុន កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនមានបញ្ជាក់ពីមេធាវី ប៉ុន្តែកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនមានតម្លៃទាបជាងតម្លៃទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន ដូច្នេះមូលដ្ឋានគិតពន្ធប្រថាប់ត្រា ត្រូវយកស្មើនឹងតម្លៃទ្រព្យសកម្មសុទ្ធចំនួន ៨០០ លានរៀល។

$$\begin{aligned}\text{ប្រាក់ពន្ធត្រូវបង់} &= \text{មូលដ្ឋានគិតពន្ធ} \times \text{អត្រា } 0,9\% \\ &= 800\,000\,000 \text{ រៀល} \times 0,9\% \\ \text{ប្រាក់ពន្ធត្រូវបង់} &= 800\,000 \text{ រៀល}\end{aligned}$$

ឧទាហរណ៍ទី៣៖ ករណីមូលដ្ឋានគិតពន្ធអនុវត្តតាមតម្លៃទ្រព្យសកម្មសុទ្ធបូកបន្ថែម ២០%

លោក “ក” កាន់កាប់ភាគហ៊ុន ១០០% នៅក្នុងក្រុមហ៊ុន ABC CO., LTD. ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាមួយដើមទុន ៦០០ លានរៀល ស្មើនឹង ១៥០ ០០០ ហ៊ុន ជាអ្នកជាប់ពន្ធធំ។ ផ្អែកតាមរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនមានតម្លៃទ្រព្យសកម្មសុទ្ធ (Net Assets) ចំនួន ៨០០ លានរៀល។ នៅខែមករា ឆ្នាំ២០២៤ លោកបានលក់ភាគហ៊ុន ១០០% ទៅឱ្យលោក “ខ” ដែលបានព្រមព្រៀងក្នុងតម្លៃទិញ-លក់ភាគហ៊ុនចំនួន ៧០០ លានរៀល។

សម្គាល់៖ កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនមិនមានបញ្ជាក់ពីមេធាវីទេ។

ការគណនាប្រាក់ពន្ធត្រូវបង់៖

មូលដ្ឋានគិតពន្ធ៖ តាមការពិនិត្យលើឯកសារផ្ទេរភាគហ៊ុន កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនមិនមានបញ្ជាក់ពីមេធាវីទេ ដូច្នេះ មូលដ្ឋានគិតពន្ធត្រូវយកតម្លៃណាមួយខ្ពស់ជាងតម្លៃនៃកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន ឬតម្លៃនៃទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបូកបន្ថែម ២០ (ម្ភៃ) ភាគរយ ឬតម្លៃនៃដើមទុនចុះបញ្ជី។

ដូច្នេះ មូលដ្ឋានគិតប្រថាប់ត្រា ត្រូវយកតម្លៃទ្រព្យសកម្មសុទ្ធបូកបន្ថែម ២០% (ជាតម្លៃខ្ពស់ជាងគេ) ស្មើនឹង ៨០០ លានរៀល $\times (1+20\%) = 960$ លានរៀល។

$$\begin{aligned}\text{ប្រាក់ពន្ធត្រូវបង់} &= \text{មូលដ្ឋានគិតពន្ធ} \times \text{អត្រា } 0,9\% \\ &= 960\,000\,000 \text{ រៀល} \times 0,9\% \\ \text{ប្រាក់ពន្ធត្រូវបង់} &= 960\,000 \text{ រៀល}\end{aligned}$$

ឧទាហរណ៍ទី៤៖ ករណីមូលដ្ឋានគិតពន្ធអនុវត្តចំពោះក្រុមហ៊ុនអចលនទ្រព្យ

លោក “ក” កាន់កាប់ភាគហ៊ុន (១០០%) នៅក្នុងក្រុមហ៊ុន ABC CO., LTD. ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាមួយដើមទុន ៦០០ លានរៀល ស្មើនឹង ១៥០ ០០០ ហ៊ុន។ នៅខែមករា ឆ្នាំ២០២៤ លោកបានលក់ភាគហ៊ុន ១០០% ទៅឱ្យលោក “ខ” ដែលបានព្រមព្រៀងក្នុងតម្លៃទិញ-លក់ភាគហ៊ុនចំនួន ៧០០ លានរៀល។ ផ្អែកតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមឆ្នាំ២០២៣ ដូចខាងក្រោម៖

តារាងតុល្យការ			
ទ្រព្យសកម្ម	ទឹកប្រាក់(រៀល)	មូលនិធិ/ទុនម្ចាស់ទ្រព្យ និងបំណុល	ទឹកប្រាក់(រៀល)
ទ្រព្យសកម្មរយៈពេលវែង (ដី និងអគារ)	៧០០ ០០០ ០០០	មូលនិធិភាគហ៊ុន	៦០០ ០០០ ០០០
ទ្រព្យសកម្មរយៈពេលវែងផ្សេងទៀត	១០០ ០០០ ០០០	ផលចំណេញ	(២០០ ០០០ ០០០)
ទ្រព្យសកម្មរយៈពេលខ្លី	៤០០ ០០០ ០០០	បំណុល	៨០០ ០០០ ០០០
សរុប	១ ២០០ ០០០ ០០០	សរុប	១ ២០០ ០០០ ០០០

សម្គាល់៖ កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនមានបញ្ជាក់ពីមេធាវី។

ការគណនាប្រាក់ពន្ធត្រូវបង់៖

មូលដ្ឋានគិតពន្ធ៖ តាមការពិនិត្យលើឯកសារផ្ទេរភាគហ៊ុន កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនមានបញ្ជាក់ពីមេធាវី និងមានតម្លៃខ្ពស់ជាង Net Assets របស់ក្រុមហ៊ុន ដូច្នេះមូលដ្ឋានគិតពន្ធប្រថាប់ត្រា ត្រូវយកតាមតម្លៃក្នុងកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនស្មើនឹង ៧០០ លានរៀល។ ដោយអចលនទ្រព្យរបស់ក្រុមហ៊ុនមានតម្លៃលើសពី ៥០% នៃតម្លៃទ្រព្យសកម្មសរុប (៧០០ ០០០ ០០០/១ ២០០ ០០០ ០០០= ៥៨%) គឺជាការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យ ដូច្នេះពន្ធប្រថាប់ត្រា ត្រូវអនុវត្តតាមអត្រា ៤%។

$$\begin{aligned}
 \text{ប្រាក់ពន្ធត្រូវបង់} &= \text{មូលដ្ឋានគិតពន្ធ} \times \text{អត្រា } ៤ \text{ (បួន) ភាគរយ} \\
 &= ៧០០ ០០០ ០០០ \text{ រៀល} \times ៤\% \\
 \text{ប្រាក់ពន្ធត្រូវបង់} &= ២៨ ០០០ ០០០ \text{ រៀល}
 \end{aligned}$$

ឧទាហរណ៍ទី៥៖ ករណីមូលដ្ឋានគិតពន្ធអនុវត្តចំពោះការបោះចេញភាគហ៊ុនថ្មី (Share subscription)

លោក “ក” កាន់កាប់ភាគហ៊ុន ១០០% នៅក្នុងក្រុមហ៊ុន ABC CO., LTD. ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាមួយដើមទុន ៦០០ លានរៀលស្មើនឹង ១៥០ ០០០ ហ៊ុន (តម្លៃចារឹកលើប័ណ្ណ ១ ហ៊ុន= ៤ ០០០រៀល) គិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនមានទ្រព្យសកម្មសុទ្ធ (Net Assets) ចំនួន ១ ០០០ លានរៀល។ នៅខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនត្រូវការបង្កើនដើមទុនពង្រីកអាជីវកម្ម ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានសម្រេចបោះចេញភាគហ៊ុនថ្មីចំនួន ៥០ ០០០ ហ៊ុន (តម្លៃចារឹកលើប័ណ្ណ ១ ហ៊ុន= ៤ ០០០ រៀល)។ ចំនួនភាគហ៊ុនថ្មីនេះត្រូវបានលក់ទៅលោក “ខ” (ម្ចាស់ភាគហ៊ុនថ្មី) ក្នុងតម្លៃ ៥០០ លានរៀល (តម្លៃលក់ ១ ហ៊ុន = ១០ ០០០ រៀល) ដែលលោក “ខ” បានបង់ទាំងស្រុងចូលទៅក្រុមហ៊ុនតាមកិច្ចព្រមព្រៀង ហើយលោក “ក” ពុំទទួលបានផលប្រយោជន៍ណាមួយពីលោក “ខ” ឡើយ។

សម្គាល់៖ កិច្ចព្រមព្រៀងទិញភាគហ៊ុនថ្មីរបស់ក្រុមហ៊ុនមានបញ្ជាក់ពីមេធាវី។

ការគណនាប្រាក់ពន្ធត្រូវបង់៖

មូលដ្ឋានគិតពន្ធ៖ តាមការពិនិត្យលើឯកសារកិច្ចព្រមព្រៀងទិញភាគហ៊ុនថ្មី ដើម្បីបង្កើនដើមទុននៅក្នុងក្រុមហ៊ុន ហើយលោក “ខ” ដែលអ្នកកាន់កាប់ភាគហ៊ុនថ្មីនេះ បានបង់ទាំងស្រុងនៃតម្លៃទិញភាគហ៊ុនថ្មីចូលទៅក្រុមហ៊ុនចំនួន ៥០០ លានរៀល លោក “ក” ដែលជាម្ចាស់ភាគហ៊ុនចាស់ពុំទទួលបានផលប្រយោជន៍ណាមួយឡើយ។ ដូច្នេះប្រតិបត្តិការនេះមិនត្រូវចាត់ទុកថាជាការផ្ទេរភាគហ៊ុនពីលោក “ក” ទៅលោក “ខ” និងមិនមែនជាកម្មវត្ថុនៃពន្ធប្រថាប់ឡើយ។

ឧទាហរណ៍ទី៦៖ ករណីមូលដ្ឋានគិតពន្ធអនុវត្តចំពោះការផ្ទេរភាគហ៊ុន និងការកាន់កាប់ភាគហ៊ុនដែលបានបោះចេញថ្មី (Share subscription)

១.លោក “ក” កាន់កាប់ភាគហ៊ុន ១០០% នៅក្នុងក្រុមហ៊ុន ABC CO., LTD. ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាមួយដើមទុន ៦០០ លានរៀល ស្មើនឹង ១៥០ ០០០ ហ៊ុន (តម្លៃបារីកលើបណ្ណ ១ ហ៊ុន = ៤ ០០០ រៀល) គិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនមានតម្លៃទ្រព្យសកម្មសុទ្ធ (Net Assets) ចំនួន ១ ០០០ លានរៀល។ នៅខែមករា ឆ្នាំ២០២៤ លោក “ក” បានលក់ភាគហ៊ុនចំនួន ៥០ ០០០ ហ៊ុន ទៅឱ្យលោក “ខ” ក្នុងតម្លៃ ៥០០ លានរៀល (តម្លៃលក់ ១ ហ៊ុន = ១០ ០០០ រៀល) ដោយលោក “ខ” បានទូទាត់ប្រាក់ទាំងស្រុងទៅឱ្យលោក “ក” ដែលអ្នកលក់ភាគហ៊ុនផ្អែកតាមកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន។

២.ស្របគ្នានឹងប្រតិបត្តិការផ្ទេរហ៊ុននេះ ក្រុមហ៊ុនត្រូវការដើមទុនពង្រីកអាជីវកម្មបន្ថែម ក្រុមប្រឹក្សារបស់ក្រុមហ៊ុនបានសម្រេចបោះចេញភាគហ៊ុនថ្មីបន្ថែមចំនួន ៣០ ០០០ ហ៊ុន (តម្លៃបារីកលើបណ្ណ ១ ហ៊ុន = ៤ ០០០ រៀល) ចំនួនភាគហ៊ុនថ្មីនេះត្រូវបានលក់ទៅឱ្យលោក “ខ” ហើយលោកបានបង់ទាំងស្រុងចូលក្រុមហ៊ុនក្នុងតម្លៃ ៣០០ លានរៀល (តម្លៃលក់ ១ ហ៊ុន = ១០ ០០០ រៀល)។

សម្គាល់៖ កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន និងភាគហ៊ុនបោះចេញថ្មីរបស់ក្រុមហ៊ុនមានបញ្ជាក់ពីមេធាវី។

ការគណនាប្រាក់ពន្ធត្រូវបង់៖

១.មូលដ្ឋានគិតពន្ធ៖ តាមការពិនិត្យលើឯកសារផ្ទេរភាគហ៊ុន កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនរវាងលោក “ក” និងលោក “ខ” មានបញ្ជាក់ពីមេធាវី និងមានតម្លៃខ្ពស់ជាងតម្លៃ Net Assets របស់ក្រុមហ៊ុន ដូច្នេះមូលដ្ឋានគិតពន្ធប្រថាប់ត្រូវយកតាមតម្លៃក្នុងកិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុនស្មើនឹង ៥០០ លានរៀល។

$$\begin{aligned}\text{ប្រាក់ពន្ធត្រូវបង់} &= \text{មូលដ្ឋានគិតពន្ធ} \times \text{អត្រា } 0,9\% \\ &= 500\,000\,000 \text{ រៀល} \times 0,9\%\end{aligned}$$

$$\text{ប្រាក់ពន្ធត្រូវបង់} = 4\,500\,000 \text{ រៀល}$$

២.ភាគហ៊ុនបោះចេញថ្មីចំនួន ៣០ ០០០ ហ៊ុន ដើម្បីបង្កើនដើមទុននៅក្នុងក្រុមហ៊ុន ហើយលោក “ខ” ដែលបានកាន់កាប់ភាគហ៊ុនថ្មីបានបង់ទាំងស្រុងចូលទៅក្រុមហ៊ុនក្នុងតម្លៃ ៣០០ លានរៀល ហើយលោក “ក” ពុំទទួលបានផលប្រយោជន៍ណាមួយពីលោក “ខ” ឡើយ។ ដូច្នេះប្រតិបត្តិការនេះមិនត្រូវចាត់ទុកថាជាការផ្ទេរភាគហ៊ុនពីលោក “ក” ទៅលោក “ខ” និងមិនមែនជាកម្មវត្ថុនៃពន្ធប្រថាប់ឡើយ។

ឧទាហរណ៍ទី៧៖ ករណីមូលដ្ឋានគិតពន្ធអនុវត្តចំពោះការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន (ការរៀបចំរបបនាសម្ព័ន្ធឡើងវិញ)

ក្រុមហ៊ុន Z Holding Group ជាក្រុមហ៊ុនអន្តរជាតិនៅក្រៅប្រទេស ដែលគ្រប់គ្រងនិងកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនដូចខាងក្រោម៖

- កាន់កាប់ភាគហ៊ុន ១០០% នៅក្នុងក្រុមហ៊ុន ABC CO., LTD. (ក្រុមហ៊ុននៅកម្ពុជា) ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាមួយដើមទុន ៦០០ លានរៀល ស្មើនឹង ១៥០ ០០០ ហ៊ុន ដោយគិតត្រឹមឆ្នាំ ២០២៣ ក្រុមហ៊ុនមានតម្លៃទ្រព្យសកម្មសុទ្ធ (Net Assets) ចំនួន ៨០០ លានរៀល។
- កាន់កាប់ភាគហ៊ុន ១០០% នៅក្នុងក្រុមហ៊ុន Y Company ជាក្រុមហ៊ុនចុះបញ្ជីនៅក្រៅប្រទេស។

នៅខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន Z Holding Group បានសម្រេចរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ ដោយផ្លាស់ប្តូរម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន ABC CO., LTD. ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Y Company ដែលជាម្ចាស់ភាគហ៊ុនវិញ។

ការគណនាប្រាក់ពន្ធត្រូវបង់៖

មូលដ្ឋានគិតពន្ធ៖ តាមការពិនិត្យលើឯកសារផ្ទេរភាគហ៊ុន គឺការផ្លាស់ប្តូរម្ចាស់ភាគហ៊ុនតាមរយៈការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញរបស់ក្រុមហ៊ុនមេ ដែលមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដូច្នេះមូលដ្ឋានគិតពន្ធប្រថាប់ត្រា ត្រូវយកស្មើនឹងតម្លៃទ្រព្យសកម្មសុទ្ធចំនួន ៨០០ លានរៀល។

$$\begin{aligned} \text{ប្រាក់ពន្ធត្រូវបង់} &= \text{មូលដ្ឋានគិតពន្ធ} \times \text{អត្រា } 0,9\% \\ &= 800\,000\,000 \text{ រៀល} \times 0,9\% \end{aligned}$$

$$\text{ប្រាក់ពន្ធត្រូវបង់} = 800\,000 \text{ រៀល}$$

ឧទាហរណ៍ទី៨៖ ករណីមូលដ្ឋានគិតពន្ធអនុវត្តចំពោះការរំលាយក្រុមហ៊ុន ២ បញ្ចូលគ្នា

១. ក្រុមហ៊ុន ABC CO., LTD. មានដើមទុនចុះបញ្ជីចំនួន ៧០០ លានរៀល ស្មើនឹង ១៧៥ ០០០ ហ៊ុន (តម្លៃចារឹកលើបន្ត ១ ហ៊ុន= ៤ ០០០ រៀល) ដែលកាន់កាប់ភាគហ៊ុន ១០០% ដោយលោក “ក” គិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនមានទ្រព្យសកម្មសុទ្ធ (Net Assets) ចំនួន ៦០០ លានរៀល។

២. ក្រុមហ៊ុន XYZ CO., LTD. មានដើមទុនចុះបញ្ជីចំនួន ៥០០ លានរៀល ស្មើនឹង ១២៥ ០០០ ហ៊ុន (តម្លៃចារឹកលើបន្ត ១ ហ៊ុន= ៤ ០០០ រៀល) ដែលបានកាន់កាប់ ១០០% ដោយលោក “ក” គិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនមានទ្រព្យសកម្មសុទ្ធ (Net Assets) ចំនួន ៨០០ លានរៀល។

នៅខែមករា ឆ្នាំ២០២៤ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនទាំង២ ខាងលើ បានព្រមព្រៀងគ្នារំលាយក្រុមហ៊ុនទាំង២ បញ្ចូលគ្នាឱ្យនៅក្រោមឈ្មោះក្រុមហ៊ុន XYZ CO., LTD. និងបានបោះចេញភាគហ៊ុនថ្មីចំនួន ១៧៥ ០០០ ហ៊ុន (តម្លៃចារឹកលើបន្ត ១ ហ៊ុន= ៤ ០០០ រៀល) ដែលមានលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម។ ក្រោយពីការរំលាយចូលគ្នាក្រុមហ៊ុន XYZ CO., LTD. មានដើមទុនចុះបញ្ជីចំនួន ១ ២០០ លានរៀល ស្មើនឹង ៣០០ ០០០ ហ៊ុន ដែលកាន់កាប់ភាគហ៊ុនដោយលោក “ក” ១០០%។

ការគណនាប្រាក់ពន្ធត្រូវបង់៖

មូលដ្ឋានគិតពន្ធ៖ តាមការពិនិត្យលើឯកសាររំលាយក្រុមហ៊ុនបញ្ចូលគ្នា ដែលចេញលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម លោក “ក” នៅតែកាន់កាប់ភាគហ៊ុនចំនួន ១០០% ដដែល ដូច្នេះពន្ធប្រថាប់ត្រាលើលិខិតមានលក្ខណៈគតិយុត្តស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា៖

$$\text{ប្រាក់ពន្ធត្រូវបង់} = 1\,000\,000 \text{ រៀល}$$

ឧទាហរណ៍ទី៩៖ ករណីមូលដ្ឋានគិតពន្ធអនុវត្តចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
ក្រុមហ៊ុន ABC CO.,LTD. បានចុះកិច្ចសន្យាសាងសង់ផ្លូវមួយខ្សែជាមួយក្រសួងសាធារណការ
និងដឹកជញ្ជូន ដែលមានតម្លៃក្នុងកិច្ចសន្យា ១១ ០០០ ០០០ ០០០ រៀល (តម្លៃរួមទាំងអតប)។

$$\begin{aligned} \text{មូលដ្ឋានគិតពន្ធ} &= ១១ ០០០ ០០០ ០០០ \text{ រៀល} / ១.១ \\ &= ១០ ០០០ ០០០ ០០០ \text{ រៀល} \\ \text{ប្រាក់ពន្ធត្រូវបង់} &= \text{មូលដ្ឋានគិតពន្ធ} \times \text{អត្រា } ០,១ \text{ (សូន្យកៀសមួយ) ភាគរយ} \\ &= ១០ ០០០ ០០០ ០០០ \text{ រៀល} \times ០,១\% \\ \text{ប្រាក់ពន្ធត្រូវបង់} &= ១០ ០០០ ០០០ \text{ រៀល} \end{aligned}$$

ឧទាហរណ៍ទី១០៖ ករណីអនុវត្តពន្ធប្រថាប់ត្រាលើឯកសារមានលក្ខណៈគតិយុត្ត

លោក “ក” បានកាន់កាប់ភាគហ៊ុន ១០០% នៃក្រុមហ៊ុនឈ្មោះ ABC CO., LTD. ដែលបានចុះបញ្ជីនៅ
ក្រសួងពាណិជ្ជកម្មជាមួយដើមទុន ៥០០ លានរៀល។ នៅខែមករា ឆ្នាំ២០២៣ លោកបានបិទក្រុមហ៊ុននេះជា
ស្ថាពរ។

មូលដ្ឋានគិតពន្ធ៖ ក្រុមហ៊ុនបានស្នើសុំបិទក្រុមហ៊ុនជាស្ថាពរ ដូច្នេះពន្ធប្រថាប់ត្រាលើលិខិតមានលក្ខណៈ
គតិយុត្តស្តីពីការបិទក្រុមហ៊ុន៖

$$\text{ប្រាក់ពន្ធត្រូវបង់} = ១ ០០០ ០០០ \text{ រៀល}$$

៣.៨. ការលើកលែងពន្ធ

ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិត
មានលក្ខណៈគតិយុត្ត ត្រូវបានលើកលែងពន្ធចំពោះករណីការផ្ទេរភាគហ៊ុន ដូចខាងក្រោម៖

- ក. ការទទួលបានសិទ្ធិកាន់កាប់ភាគហ៊ុនរបស់អ្នកវិនិយោគមូលបត្រ តាមរយៈការជួញដូរមូលបត្រក្នុង
ទីផ្សារដំបូង ឬក្នុងទីផ្សារបន្ទាប់។
- ខ. ការផ្ទេរភាគហ៊ុន ការទទួលសិទ្ធិកាន់កាប់ភាគហ៊ុន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ការកែប្រែ
រចនាសម្ព័ន្ធភាគហ៊ុន ដូចជាការបំបែកភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានបំណងបោះផ្សាយលក់
មូលបត្រជាសាធារណៈ ក្រុមហ៊ុនដែលបានបោះផ្សាយលក់មូលបត្រជាសាធារណៈនៅក្នុងទីផ្សារ
ដំបូង ឬនៅក្នុងទីផ្សារបន្ទាប់ ឬក្រុមហ៊ុនដែលធ្វើអាជីវកម្មពាក់ព័ន្ធក្នុងវិស័យមូលបត្រ ទោះបីតម្រូវ
ឱ្យមានការកែប្រែលក្ខន្តិកៈក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្មក៏ដោយ ការលើកលែងពន្ធប្រថាប់ត្រានេះ
ត្រូវមានលិខិតបញ្ជាក់ពីនិយ័តកម្មមូលបត្រកម្ពុជា។

ដោយឡែក ករណីក្រុមហ៊ុនមិនអាចធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈបាន ដោយអនុលោមតាម
ច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន អ្នកទទួលសិទ្ធិកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន ត្រូវ
ជាប់ពន្ធប្រថាប់ត្រា និងត្រូវទូទាត់ពន្ធប្រថាប់ត្រានៃការផ្ទេរភាគហ៊ុនកន្លងមក រៀបរៀងតែមានលិខិតបញ្ជាក់
ដោយឡែកពីនិយ័តកម្មមូលបត្រកម្ពុជាដោយផ្អែកលើមូលហេតុសមស្រប ដូចជាករណីប្រធានស័ក្តិជាដើម។

៣.៩. ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ

អ្នកជាប់ពន្ធដែលមានការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និង
លិខិតមានលក្ខណៈគតិយុត្ត ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធឱ្យបានចប់សព្វគ្រប់ក្នុង
រយៈពេល ៣ (បី) ខែ ចំពោះករណី ដូចខាងក្រោម៖

- ក. ភាគហ៊ុន បន្ទាប់ពីប្រតិបត្តិការផ្ទេរភាគហ៊ុនកើតឡើង ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនឹងការផ្ទេរភាគហ៊ុននេះ។
- ខ. កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា បន្ទាប់ពីកាលបរិច្ឆេទនៃកិច្ចសន្យាដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនឹងកិច្ចសន្យានេះ។
- គ. លិខិតមានលក្ខណៈគតិយុត្ត បន្ទាប់ពីការសម្រេចរបស់ក្រសួង ស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនឹងលិខិតទាំងនេះ។

សម្គាល់៖

- ចំពោះចំណុច ក ខាងលើ អ្នកជាប់ពន្ធមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធក្នុងរយៈពេល ៣ (បី) ខែគិតចាប់ពីកាលបរិច្ឆេទនៃការសម្រេចរបស់ក្រសួងពាណិជ្ជកម្ម ឬស្ថាប័នមានសមត្ថកិច្ច។
- ករណីបិទក្រុមហ៊ុន តម្រូវឱ្យអ្នកជាប់ពន្ធបង់ពន្ធប្រថាប់ត្រា នៅពេលដាក់លិខិតស្នើសុំបិទក្រុមហ៊ុន។ ដោយឡែក សហគ្រាសឯកបុគ្គល មិនតម្រូវឱ្យបង់ពន្ធប្រថាប់ត្រាលើការស្នើសុំបិទនោះទេ។

៣.១០. នីតិវិធីប្រតិបត្តិពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ

នីតិវិធីប្រតិបត្តិរបស់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត រួមមាន៖ (១) ការដាក់លិខិតប្រកាសបង់ពន្ធ និង (២) ការតវ៉ា។

៣.១០.១. ការដាក់លិខិតប្រកាសបង់ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត

អ្នកជាប់ពន្ធដែលមានការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត ត្រូវដាក់លិខិតប្រកាសបង់ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត នៅបញ្ជីរដ្ឋលំនៅរបស់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលគ្រប់គ្រងសហគ្រាស តាមរយៈការបំពេញបែបបទការងារ ដូចខាងក្រោម៖

❖ ឯកសារតម្រូវ

- ក. ប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន
 - ពាក្យស្នើសុំប្រថាប់ត្រា
 - លិខិតអនុញ្ញាតផ្ទេរភាគហ៊ុនពីក្រសួងពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុនថ្មី (ច្បាប់ដើម) និងចាស់ (ថតចម្លង)
 - លិខិតអនុញ្ញាតចេញដោយក្រសួងឬស្ថាប័នពាក់ព័ន្ធ (ប្រសិនបើមាន)
 - កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន។ ក្នុងករណី ការផ្ទេរភាគហ៊ុនក្នុងគោលដៅរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ តម្រូវឱ្យមានតែសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលប៉ុណ្ណោះ។
 - របាយការណ៍ហិរញ្ញវត្ថុការិយបរិច្ឆេទចុងក្រោយ
 - ច្បាប់ថតចម្លងប័ណ្ណពន្ធប៉ាតង់ និងវិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម-អតប (ឆ្នាំចុងក្រោយ)
 - បង្កាន់ដៃបង់ប្រាក់ពន្ធប្រថាប់ត្រា។

ខ. ប្រថាប់ត្រាលើលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា

- ពាក្យស្នើសុំប្រថាប់ត្រា
- លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ចេញពីក្រសួងពាណិជ្ជកម្ម
- កិច្ចព្រមព្រៀងស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា
- លក្ខន្តិកៈក្រុមហ៊ុនថ្មី (ច្បាប់ដើម) និងចាស់ (ថតចម្លង)
- លិខិតអនុញ្ញាតចេញដោយក្រសួងឬស្ថាប័នពាក់ព័ន្ធ (ប្រសិនបើមាន)
- ច្បាប់ថតចម្លងប័ណ្ណពន្ធប៉ាតង់ (ឆ្នាំចុងក្រោយ) និងវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប)
- បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធប្រថាប់ត្រា។

គ. ប្រថាប់ត្រាលើកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ

- ពាក្យស្នើសុំប្រថាប់ត្រា
- កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា (ច្បាប់ដើម)
- ច្បាប់ថតចម្លងប័ណ្ណពន្ធប៉ាតង់ ត្រូវតាមសកម្មភាពអាជីវកម្ម (ដេញថ្លៃ)
- បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធប្រថាប់ត្រា។

❖ នីតិវិធី

អ្នកជាប់ពន្ធ ឬអ្នកតំណាងដែលមានការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត ត្រូវមកកាន់បញ្ជូនផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលគ្រប់គ្រងសហគ្រាស ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវខាងលើ និងអនុវត្តតាមនីតិវិធី ដូចខាងក្រោម៖

ក. ជួបជាមួយមន្ត្រីផ្នែកផ្តល់ព័ត៌មាន និងចាប់លេខរៀងចាំ។


ខ. ជួបជាមួយមន្ត្រីប្រចាំការនៅបញ្ជូនផ្តល់សេវាដើម្បីពិនិត្យសំណុំឯកសារ។ ករណីសំណុំឯកសារមិនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ សហគ្រាសត្រូវត្រឡប់ទៅរកឯកសារដើម្បីបំពេញបន្ថែមឡើងវិញឱ្យបានគ្រប់គ្រាន់។ ករណីសំណុំឯកសារមានភាពត្រឹមត្រូវ និងគ្រប់គ្រាន់ សហគ្រាស នឹងទទួលបានលិខិតបញ្ជាក់ការទទួលឯកសារដែលមានភ្ជាប់ QR Code សម្រាប់តាមដានសំណុំឯកសារស្នើសុំនេះ តាមរយៈកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យ និងតាមដានឯកសារ “GDT Check &Track” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android។

គ. មន្ត្រីទទួលបន្ទុក ត្រូវបន្តនីតិវិធីតាមឋានានុក្រមដើម្បីពិនិត្យសម្រេចលើសំណុំឯកសារសម្រាប់បង់ពន្ធប្រថាប់ត្រាក្នុងរយៈពេលដូចខាងក្រោម៖

- ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន មានរយៈពេល ៤ ទៅ ៨ ថ្ងៃ នៃថ្ងៃធ្វើការ
- ពន្ធប្រថាប់ត្រាលើកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ មានរយៈពេល ១ ទៅ ៣ ថ្ងៃ នៃថ្ងៃធ្វើការ
- ពន្ធប្រថាប់ត្រាលើឯកសារមានលក្ខណៈគតិយុត្ត មានរយៈពេល ១ ទៅ ៣ ថ្ងៃ នៃថ្ងៃធ្វើការ។

ឃ. បន្ទាប់ពីទទួលបានការសម្រេចពីថ្នាក់ដឹកនាំ មន្ត្រីទទួលបន្ទុកបញ្ចប់នីតិវិធីប្រថាប់ត្រាលើឯកសារដែលបានស្នើសុំនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ និងប្រគល់សំណុំឯកសារដែលបានប្រថាប់ត្រារួចជូនសហគ្រាសវិញ។

៣.១០.២. ដ្យាក្រាមរំហូរការងារ



៣.១១. ការតវ៉ាលើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ

អ្នកជាប់ពន្ធ ឬអ្នកតំណាងអាចដាក់លិខិតតវ៉ាលើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ពាក់ព័ន្ធនឹងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្តនៅបញ្ជូរផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់សហគ្រាសនៅទូទាំងប្រទេស ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលសហគ្រាសនោះស្ថិតនៅ តាមរំហូរការបំពេញបែបបទការងារ ដូចខាងក្រោម៖

៣.១១.១. រំហូរនីតិវិធីនៃការតវ៉ា

ការតវ៉ាពាក់ព័ន្ធនឹងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត ត្រូវធ្វើឡើងតាមនីតិវិធី ដូចតទៅ៖

❖ ឯកសារតម្រូវ

- ក. លិខិតតវ៉ាលើសេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ចំនួន ២ច្បាប់ (ច្បាប់ដើមនិងច្បាប់ចម្លង)
- ខ. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ចំពោះនីតិបុគ្គល (ច្បាប់ចម្លង)
- គ. ឯកសារពាក់ព័ន្ធនានាទៅតាមករណីតវ៉ានីមួយៗ។


❖ នីតិវិធី

អ្នកជាប់ពន្ធ ឬអ្នកតំណាងដែលមាន ការផ្ទេរភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋ និងលិខិតមានលក្ខណៈគតិយុត្ត ដែលធ្វើការតវ៉ា (ហៅកាត់ថា “អ្នកតវ៉ា”) ត្រូវមកកាន់បញ្ជូរផ្តល់

សេវារបស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់សហគ្រាសនៅទូទាំងប្រទេស ឬសាខាពន្ធដារខេត្តដែលសហគ្រាសនោះស្ថិតនៅ ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវខាងលើ និងអនុវត្តតាមនីតិវិធី ដូចខាងក្រោម៖

- ក. ជួបជាមួយមន្ត្រីផ្នែកផ្តល់ព័ត៌មាន និងចាប់លេខរង់ចាំ។
- ខ. ជួបជាមួយមន្ត្រីប្រចាំការនៅបញ្ជីផ្តល់សេវាដើម្បីពិនិត្យសំណុំឯកសារតវ៉ា។ អ្នកតវ៉ា នឹងទទួលបានការបញ្ជាក់ (លេខចូលនិងកាលបរិច្ឆេទទទួលឯកសារ) លើសេចក្តីចម្លងនៃលិខិតតវ៉ា។
- គ. មន្ត្រីទទួលបន្ទុក ត្រូវបន្តនីតិវិធីតាមឋានានុក្រមដើម្បីពិនិត្យសម្រេចលើការតវ៉ា។ ក្នុងពេលពិនិត្យករណីសំណុំឯកសារភ្ជាប់មិនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ មន្ត្រីទទួលបន្ទុក ត្រូវទំនាក់ទំនងទៅកាន់អ្នកតវ៉ាដើម្បីផ្តល់ឯកសារបំពេញបន្ថែមឱ្យបានគ្រប់គ្រាន់។
- ឃ. បន្ទាប់ពីទទួលបានការសម្រេចពីថ្នាក់ដឹកនាំ មន្ត្រីទទួលបន្ទុកត្រូវជូនដំណឹងទៅកាន់អ្នកតវ៉ាតាមរយៈទូរស័ព្ទដៃ ដើម្បីមកទទួលយក “លិខិតជម្រាបជូនស្តីពីការសម្រេចរបស់រដ្ឋបាលសារពើពន្ធ”។

៣.១១.២. ដ្យាក្រាមរំហូរការងារ



ជំពូកទី៣

សិទ្ធិ អំណាច និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងមន្ត្រីពន្ធដារ

១. សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ

១.១. សិទ្ធិរបស់អ្នកជាប់ពន្ធ

យោងតាមមាត្រា១៩៣ នៃច្បាប់ស្តីពីសារពើពន្ធ អ្នកជាប់ពន្ធមានសិទ្ធិដូចខាងក្រោម៖

- ក. ទទួលបាននូវការរក្សាទុកជាការសម្ងាត់ និងត្រូវបានយកមកប្រើប្រាស់តែក្នុងគោលដៅដែលមានបញ្ជាក់នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ នូវព័ត៌មាននានាទាក់ទងនឹងកិច្ចការអាជីវកម្មរបស់ខ្លួនដែលបានផ្តល់ឱ្យរដ្ឋបាលសារពើពន្ធដូចមានចែងក្នុងមាត្រា១៩៧ នៃច្បាប់ស្តីពីសារពើពន្ធ។
- ខ. ទទួលបានព័ត៌មានជាប្រចាំអំពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារនិងនីតិវិធីនៃការកំណត់ពន្ធដូចមានចែងក្នុងមាត្រា១៩៩ និងមាត្រា២១១ នៃច្បាប់ស្តីពីសារពើពន្ធ។
- គ. ទទួលបានព័ត៌មានអំពីសិទ្ធិរបស់ខ្លួន រួមទាំងសិទ្ធិក្នុងការប្តឹងតវ៉ាដូចមានចែងក្នុងមាត្រា២១១ និងមាត្រា២៣៨ នៃច្បាប់ស្តីពីសារពើពន្ធ។
- ឃ. ប្តឹងតវ៉ា ចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធដូចមានចែងក្នុងមាត្រា២១១ និងមាត្រា២៣៨ នៃច្បាប់ស្តីពីសារពើពន្ធ។
- ង. បង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារកំណត់ដូចមានចែងក្នុងមាត្រា២១៣ នៃច្បាប់ស្តីពីសារពើពន្ធ។

១.២. កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ

យោងតាមមាត្រា១៩៣ នៃច្បាប់ស្តីពីសារពើពន្ធ អ្នកជាប់ពន្ធមានកាតព្វកិច្ចដូចខាងក្រោម៖

- ក. ចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធដូចមានចែងក្នុងមាត្រា២០៣ នៃច្បាប់ស្តីពីសារពើពន្ធ។
- ខ. ដាក់លិខិតប្រកាសសារពើពន្ធ និងផ្តល់ព័ត៌មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា២០១និងមាត្រា២០៦ នៃច្បាប់ស្តីពីសារពើពន្ធ។
- គ. បង់ពន្ធតាមកាលបរិច្ឆេទកំណត់ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ។
- ឃ. កាន់កាប់ ថែរក្សា និងត្រូវបង្ហាញបញ្ជី លិខិតយុត្តិការ និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ និងមាត្រា២០១ នៃច្បាប់ស្តីពីសារពើពន្ធ។
- ង. បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធ តាមកាលបរិច្ឆេទដែលមានចុះក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធដូចមានចែងក្នុងមាត្រា២០២ នៃច្បាប់ស្តីពីសារពើពន្ធ។
- ច. បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗទៀតដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬដែលរដ្ឋបាលសារពើពន្ធ បានជូនដំណឹងជាលាយលក្ខណ៍អក្សរដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ និងមាត្រា២១៣ មាត្រា២៣២ និងមាត្រា២៣៣ នៃច្បាប់ស្តីពីសារពើពន្ធ។

២. សិទ្ធិ អំណាច និងកាតព្វកិច្ចរបស់រដ្ឋបាលសារពើពន្ធ

២.១. សិទ្ធិទទួលព័ត៌មានរបស់រដ្ឋបាលសារពើពន្ធ

មាត្រា២០២ នៃច្បាប់ស្តីពីសារពើពន្ធ ចែងពីសិទ្ធិទទួលព័ត៌មាន ក្នុងគោលដៅកំណត់ប្រាក់ពន្ធ ត្រូវបង់របស់បុគ្គលណាម្នាក់ ឬដើម្បីប្រមូលពន្ធ ឬដើម្បីបំពេញកាតព្វកិច្ចស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ រដ្ឋបាលសារពើពន្ធអាចធ្វើលិខិតជូនដំណឹងដល់អ្នកជាប់ពន្ធ ឬគតិយជន រួមទាំងធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុនានាឱ្យ៖

- ក. ផ្តល់ព័ត៌មានដែលទាក់ទងនឹងអ្នកជាប់ពន្ធ ឬបុគ្គលពាក់ព័ន្ធដូចមានចែងក្នុងលិខិត ជូនដំណឹងដូចជា ព័ត៌មានស្តីពីអ្នកផ្គត់ផ្គង់ អតិថិជន ឬគណនីនៅធនាគារ។
- ខ. បង្ហាញខ្លួនទៅតាមពេលវេលា និងទីកន្លែងដែលមានបញ្ជាក់នៅក្នុងលិខិតជូនដំណឹង ដើម្បីផ្តល់ព័ត៌មាន និងដើម្បីបង្ហាញ ឬផ្តល់ឯកសារឬទិន្នន័យដែលបុគ្គលនោះគ្រប់គ្រង ដែលមានបញ្ជាក់យ៉ាងច្បាស់លាស់នៅក្នុងលិខិតជូនដំណឹង។

២.២. អំណាចរបស់រដ្ឋបាលសារពើពន្ធ

យោងតាមមាត្រា១៩៤ នៃច្បាប់ស្តីពីសារពើពន្ធ រដ្ឋបាលសារពើពន្ធមានអំណាចដូចខាងក្រោម៖

- ក. កំណត់មូលដ្ឋានគិតពន្ធលើអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកដូចមានចែងក្នុងមាត្រា២០៩ និងមាត្រា២១០ នៃច្បាប់ស្តីពីសារពើពន្ធ។
- ខ. តម្រូវឱ្យអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកបង្ហាញខ្លួនដូចមានចែងក្នុងមាត្រា២០២ នៃច្បាប់ស្តីពីសារពើពន្ធ។
- គ. កំណត់បញ្ជីឯកសារចាំបាច់នានា និងលិខិតយុត្តិការដែលអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក ត្រូវកាន់រក្សាទុកនិងផ្តល់ជូនរដ្ឋបាលសារពើពន្ធដូចមានចែងក្នុងមាត្រា២០១ និងមាត្រា២៣០ នៃច្បាប់ស្តីពីសារពើពន្ធ។
- ឃ. ទាមទារឱ្យអ្នកជាប់ពន្ធ ឬគតិយជនផ្តល់ព័ត៌មានទាក់ទងនឹងអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកដូចមានចែងក្នុងមាត្រា២០២ នៃច្បាប់ស្តីពីសារពើពន្ធ។
- ង. ចូលលំនៅឋានឬគ្រឹះស្ថានអាជីវកម្មរបស់អ្នកជាប់ពន្ធ ភ្នាក់ងារកាត់ទុក ឬគតិយជន ដើម្បីទទួលបាននូវព័ត៌មានទាក់ទងនឹងអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដូចមានចែងក្នុងមាត្រា២៣០ នៃច្បាប់ស្តីពីសារពើពន្ធ។
- ច. ទទួលបានស្ថាប័នរដ្ឋទាំងឡាយនូវព័ត៌មានស្តីពីឬដែលទាក់ទងនឹងអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដូចមានចែងក្នុងមាត្រា២០៩ នៃច្បាប់ស្តីពីសារពើពន្ធ។
- ឆ. អនុវត្តវិធានការតឹងទាបចំពោះអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកនៅពេលដែលបុគ្គលនោះ មិនបានបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗទៀតតាមការតម្រូវដូចមានចែងក្នុងមាត្រា២១៧ មាត្រា២១៨ មាត្រា២២០ មាត្រា២២១ និងមាត្រា២២២ នៃច្បាប់ស្តីពីសារពើពន្ធ។
- ជ. កំណត់ឡើងវិញនូវប្រតិបត្តិការអាជីវកម្មក្នុងចំណោមបុគ្គលទាក់ទង ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ។
- ឈ. ប្រានចោល និង/ឬកំណត់សារធាតុពិតនៃប្រតិបត្តិការទាំងឡាយឡើងវិញក្នុងករណីពិនិត្យឃើញថា អ្នកជាប់ពន្ធបានរៀបចំឬមានប្រតិបត្តិការទាំងឡាយណាដែលបង្ហាញឆន្ទៈមិនពិត ឬគ្មានភាពជាក់ស្តែងក្នុងគោលបំណងដើម្បីបន្ថយឬបំបាត់ប្រាក់ពន្ធដែលត្រូវបង់ ដែលផ្ទុយពីស្មារតីនៃបទប្បញ្ញត្តិស្តីពីពន្ធដារ។

២.៣. កាតព្វកិច្ចរបស់រដ្ឋបាលសារពើពន្ធ

យោងតាមមាត្រា១៩៤ នៃច្បាប់ស្តីពីសារពើពន្ធ រដ្ឋបាលសារពើពន្ធមានកាតព្វកិច្ចដូចខាងក្រោម៖

- ក. ប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗទៀតដូចមានចែងក្នុងមាត្រា១៩៤ នៃច្បាប់ស្តីពីសារពើពន្ធ។
- ខ. រក្សាការសម្ងាត់នូវព័ត៌មានដែលអ្នកជាប់ពន្ធបុគ្គលិយជនបានផ្តល់ឱ្យ ហើយផ្តល់ព័ត៌មានទាំងនេះឱ្យដល់តែបុគ្គលណាដែលបទប្បញ្ញត្តិស្តីពីពន្ធដារបានកំណត់ ដូចមានចែងក្នុងមាត្រា១៩៧ និងមាត្រា២៤៤ នៃច្បាប់ស្តីពីសារពើពន្ធ។
- គ. ផ្តល់ព័ត៌មានដល់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកសំដៅធានាឱ្យការអនុវត្តបានសមស្របទៅតាមបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា១៩៩ នៃច្បាប់ស្តីពីសារពើពន្ធ។
- ឃ. បង្វិលសងវិញ ឬចាត់ជាឥណទានពន្ធនូវប្រាក់ពន្ធដែលបង់លើសដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ។
- ង. ផ្តល់លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឱ្យអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដូចមានចែងក្នុងមាត្រា២០៩ ដល់មាត្រា២១១ នៃច្បាប់ស្តីពីសារពើពន្ធ។

៣. តំណាងអ្នកជាប់ពន្ធ

យោងតាមមាត្រា២០៨ នៃច្បាប់ស្តីពីសារពើពន្ធ តំណាងអ្នកជាប់ពន្ធត្រូវបានកំណត់ ដូចខាងក្រោម៖

- ក. អ្នកជាប់ពន្ធអាចធ្វើការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរទៅឱ្យបុគ្គល ដែលជាតំណាងម្នាក់ទៀតឱ្យធ្វើសកម្មភាពជំនួសមុខខ្លួនក្នុងកិច្ចការនានាទាក់ទងនឹងពន្ធដារ។ អ្នកជាប់ពន្ធ អាចកំណត់ព្រំដែនសិទ្ធិអំណាចនៃការផ្ទេរសិទ្ធិនេះ។ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ច ទទួលខុសត្រូវដោយផ្ទាល់ចំពោះរាល់សកម្មភាពរបស់បុគ្គល ដែលជាតំណាងស្របច្បាប់ របស់ខ្លួន ឬបុគ្គលដែលបានទទួលការផ្ទេរសិទ្ធិពីខ្លួនរហូតដល់ពេលណា ដែលរដ្ឋបាលសារពើពន្ធបានទទួលសេចក្តីបញ្ជាក់ជាលាយលក្ខណ៍អក្សរពីអ្នកជាប់ពន្ធស្តីពីការលុបចោលនូវការផ្ទេរសិទ្ធិនោះ។
- ខ. បុគ្គលដែលជាតំណាងអ្នកជាប់ពន្ធ ត្រូវមានសិទ្ធិជំនួសមុខឱ្យអ្នកជាប់ពន្ធដើម្បី៖
 - ដាក់លិខិតប្រកាសសារពើពន្ធ
 - បង្ហាញរបាយការណ៍ ឬលិខិតស្នាមផ្សេងៗ
 - បង់ពន្ធអាករទាំងឡាយដែលកំណត់ដោយបទប្បញ្ញត្តិស្តីពីពន្ធដារ
 - ធ្វើបណ្តឹងតវ៉ា
 - បំពេញរាល់កាតព្វកិច្ចដែលអ្នកជាប់ពន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។
- គ. បុគ្គលដែលជាតំណាងរបស់អ្នកជាប់ពន្ធត្រូវផ្តល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល ១៥ (ដប់ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ ដោយភ្ជាប់មកនូវភស្តុតាងជាលាយលក្ខណ៍អក្សរនៃការផ្ទេរសិទ្ធិដែលមានសុពលភាព។
- ឃ. បុគ្គលដែលទទួលអាជ្ញាបណ្ណជាភ្នាក់ងារសេវាកម្មពន្ធដារ អាចជាតំណាងអ្នកជាប់ពន្ធ និងអាចធ្វើការផ្គត់ផ្គង់សេវាទាក់ទងនឹងពន្ធដារដល់អ្នកជាប់ពន្ធដោយត្រូវមានបញ្ជាក់ ឬបង្ហាញភស្តុតាង។

ជំពូកទី៤

ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈ

១. ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈរបស់មន្ត្រីពន្ធដារ

ដើម្បីពង្រឹងវប្បធម៌នីតិវិធី និងបែបបទនៃការប្រមូលពន្ធប្រថាប់ត្រា មន្ត្រីពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវមានក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈក្នុងការបំពេញការងារដូចខាងក្រោម៖

១.១. សុចរិត និងមិនលម្អៀង

- ក. ត្រូវប្រកាន់ខ្ជាប់ភាពសុចរិត ស្មោះត្រង់ និងមិនលម្អៀង ចៀសវាងការរើសអើង ប្រកាន់ ពូជសាសន៍ ចំពោះអ្នកជាប់ពន្ធ។
- ខ. ត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាស្តីពីពន្ធដារ។
- គ. មិនត្រូវយុបយិត ឬសមគំនិតជាមួយបុគ្គលផ្សេងទៀតក្នុងការគេចវេរៈ រារាំង និងបន្លំប្រាក់ពន្ធ។
- ឃ. មិនត្រូវស្នើសុំ ឬទទួលអំណោយ និងសំណូក ក្នុងទម្រង់ជាប្រាក់ សម្ភារ ទំនិញ ឬការផ្តល់អាទិភាព ឬគ្រឿងលើកទឹកចិត្តណាមួយ ដោយផ្ទាល់ ឬប្រយោល។
- ង. ត្រូវប្រកាន់ជំហរឯករាជ្យ និងមិនត្រូវមានទំនាស់ផលប្រយោជន៍ជាមួយអ្នកជាប់ពន្ធ។
- ច. ត្រូវធានាថារាល់របាយការណ៍ និងកំណត់ហេតុការងារពាក់ព័ន្ធមានភាពជាក់លាក់ ច្បាស់លាស់ ពិតប្រាកដ ទៀងត្រង់ មិនលម្អៀង និងភាពទទួលខុសត្រូវខ្ពស់។

១.២. បច្ចេកទេសវិជ្ជាជីវៈ

- ក. ត្រូវមានចំណេះដឹងច្បាស់លាស់អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាស្តីពីពន្ធដារពាក់ព័ន្ធ នឹងជំនាញ។
- ខ. ត្រូវមានជំនាញវិជ្ជាជីវៈច្បាស់លាស់ក្នុងការបំពេញការងារតាមភារកិច្ច។
- គ. ត្រូវវិភាគព័ត៌មានដែលប្រមូលបានពីអ្នកជាប់ពន្ធ និងប្រកបព័ត៌មានផ្សេងៗទៀតឱ្យបានគ្រប់ ជ្រុងជ្រោយ។
- ឃ. ត្រូវស្តាប់ និងពិចារណាលើការបកស្រាយ ឬការពន្យល់របស់អ្នកជាប់ពន្ធ។
- ង. ត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយនូវឯកសារដែលអ្នកជាប់ពន្ធបានផ្តល់ឱ្យ។
- ច. ត្រូវស្លៀកពាក់ឯកសណ្ឋានពន្ធដារ និងប្រើប្រាស់ប័ណ្ណសម្គាល់មន្ត្រីរាជការពន្ធដារ។
- ឆ. ត្រូវមានលិខិតឧទ្ទេសនាម នៅពេលចុះដល់ទីតាំងអាជីវកម្ម។
- ជ. មិនត្រូវពន្យារពេលក្នុងការចេញលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ ដោយគ្មាន ហេតុផលសមរម្យ ក្នុងករណីអ្នកជាប់ពន្ធបានផ្តល់ឯកសារគ្រប់គ្រាន់តាមការស្នើសុំ។

១.៣. អាកប្បកិរិយា និងការប្រាស្រ័យទាក់ទង

- ក. ត្រូវមានអាកប្បកិរិយាទន់ភ្លន់ ថ្លៃថ្នូរ តែម៉ឺងម៉ាត់។
- ខ. ត្រូវមានភាពរួសរាយរាក់ទាក់ រហ័សរហួន ប្រកបដោយគុណភាពសេវាកម្មវិជ្ជាជីវៈ។
- គ. មិនត្រូវប្រមាថ ចំអក សម្ភត គំរាមកំហែង ឬប្រើពាក្យសំដីមិនសមរម្យ។
- ឃ. មិនត្រូវរើសអើងភេទ ជាតិសាសន៍ ពណ៌សម្បុរ និងសាសនា។
- ង. មិនត្រូវជក់បារី សេពគ្រឿងស្រវឹង គ្រឿងញៀន លេងល្បែងស៊ីសង ឬការប្រព្រឹត្តអំពើអសីលធម៌។
- ច. មិនត្រូវយកអាវុធ គ្រឿងផ្ទុះ សារជាតិឆេះ និងវត្ថុធាតុឬសារធាតុដែលអាចបង្កគ្រោះថ្នាក់ទៅក្នុងកន្លែងធ្វើការ។

១.៤. ឯករាជ្យភាព និងទំនាស់ផលប្រយោជន៍

- ក. មិនស្ថិតនៅក្រោមសម្ពាធន ឬបញ្ជាពីខាងក្រៅ ទោះបីជាដើម្បីផលប្រយោជន៍ ឬមិនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យជះឥទ្ធិពលអវិជ្ជមានដល់ប្រសិទ្ធភាពការងារ។
- ខ. មិនត្រូវទទួលយកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យខិនចិនដល់ភាពសុចរិតនិងភាពស្មោះត្រង់ក្រៅពីអ្វីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាអនុញ្ញាត។
- គ. មិនត្រូវទៅជួយរៀបចំបញ្ជីកាគណនេយ្យឱ្យអ្នកជាប់ពន្ធ។
- ឃ. មិនត្រូវប្រើតួនាទីផ្លូវការរបស់ខ្លួនដើម្បីមានឥទ្ធិពល ឬបង្វែរនូវនីតិវិធីរបស់រដ្ឋបាលសារពើពន្ធសម្រាប់ជាផលប្រយោជន៍របស់ខ្លួន គ្រួសារ មិត្តភក្តិ ឬបុគ្គលដទៃទៀត។

១.៥. រក្សាការសម្ងាត់

- ក. ត្រូវប្រកាន់ខ្ជាប់នូវការសម្ងាត់ និងព័ត៌មានស្របតាមច្បាប់ស្តីពីសារពើពន្ធ។
- ខ. មិនត្រូវប្រើប្រាស់ការសម្ងាត់ និងព័ត៌មានដែលមានចែងក្រោមច្បាប់ស្តីពីសារពើពន្ធ សម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬសម្រាប់គោលបំណងមិនផ្លូវការ។

មន្ត្រីពន្ធដារដែលអនុវត្តការប្រមូលពន្ធប្រថាប់ត្រា ដែលខកខានមិនបានគោរពតាមគោលការណ៍នៃក្រមសីលធម៌នេះ នឹងត្រូវទទួលរងនូវការដាក់ពិន័យ ឬ/និងទណ្ឌកម្ម ស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល, ច្បាប់ស្តីពីសារពើពន្ធ, សេចក្តីណែនាំស្តីពីវិន័យរបស់មន្ត្រីរាជការពន្ធដារ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈរបស់មន្ត្រីពន្ធដារដែលអនុវត្តការប្រមូលពន្ធប្រថាប់ត្រា នឹងត្រូវបានតាមដាន ត្រួតពិនិត្យ និងវាយតម្លៃតាមយន្តការសវនកម្មផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធដារ។

២. អ្នកជាប់ពន្ធ ឬតំណាងអ្នកជាប់ពន្ធ

ដើម្បីចូលរួមការអនុវត្តបែបបទនិងនីតិវិធីនៃការអនុវត្តពន្ធប្រថាប់ត្រា អ្នកជាប់ពន្ធ ឬតំណាងអ្នកជាប់ពន្ធ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ដូចខាងក្រោម៖

- ក. មិនត្រូវប្រើពាក្យសំដីមិនសមរម្យ ប្រមាថ សម្ភត គំរាមកំហែង និងចំអកឡកឡើយលើមន្ត្រីប្រមូលពន្ធប្រថាប់ត្រា។
- ខ. មិនត្រូវប្រើអំពើហិង្សា និងអាកប្បកិរិយាមិនសមរម្យចំពោះមន្ត្រីប្រមូលពន្ធប្រថាប់ត្រា។
- គ. មិនត្រូវដាក់សម្ពាធដោយផ្ទាល់ ឬដោយប្រយោលចំពោះមន្ត្រីប្រមូលពន្ធប្រថាប់ត្រា។

- ឃ. មិនត្រូវប្រើប្រាស់អាវុធគ្រប់ប្រភេទដើម្បីបន្លាច ឬគំរាម ក្នុងពេលជួបជាមួយមន្ត្រីប្រមូលពន្ធ
ប្រថាប់ត្រា។
- ង. មិនត្រូវរារាំងមន្ត្រីប្រមូលពន្ធប្រថាប់ត្រា ក្នុងការចុះបំពេញការងារ និងចូលទៅទីតាំងរបស់
អ្នកជាប់ពន្ធស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
- ច. មិនត្រូវផ្តល់អំណោយ ឬសំណូក ដោយផ្ទាល់ ឬដោយប្រយោលដល់មន្ត្រីប្រមូលពន្ធប្រថាប់ត្រា។
- ឆ. មិនត្រូវព្យាយាមពន្យារពេលដោយចេតនាក្នុងការផ្តល់ឯកសារពាក់ព័ន្ធចាំបាច់ ដែលតម្រូវ
ដោយមន្ត្រីប្រមូលពន្ធប្រថាប់ត្រា។
- ជ. មិនត្រូវយុបយិតជាមួយមន្ត្រីប្រមូលពន្ធប្រថាប់ត្រា ក្នុងការរៀបចំបញ្ជីកាតណនេយ្យ ក្នុងចេតនា
គេចវេរៈពន្ធ និង/ឬរាំងស្ទះចំពោះការអនុវត្ត បទប្បញ្ញត្តិស្តីពីពន្ធដារ ឬចៀសវាងការបង់ពន្ធ។
- ឈ. មិនត្រូវថតសំឡេង រូបភាព ឬវីដេអូ មន្ត្រីប្រមូលពន្ធប្រថាប់ត្រា ដោយគ្មានការអនុញ្ញាតពីមន្ត្រី
ប្រមូលពន្ធប្រថាប់ត្រា។

ជំពូកទី៥

យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ

ក្នុងករណីអ្នកជាប់ពន្ធមានភស្តុតាង ឬរកឃើញថា មន្ត្រីប្រមូលពន្ធប្រថាប់ត្រា បានប្រព្រឹត្តខុសពីក្រមសីលធម៌ នៃវិជ្ជាជីវៈដូចមានចែងខាងលើ អ្នកជាប់ពន្ធអាចរាយការណ៍ ឬប្តឹងទៅ៖

១- អង្គភាពសវនកម្មផ្ទៃក្នុង ឬគណៈកម្មការគ្រប់គ្រងការអនុវត្តការងារសវនកម្មពន្ធដារ និង ស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារតាមរយៈ៖

- លេខ Hot Line ៖ ១២៧៧ (Extension ២៤០០)
- សារអេឡិចត្រូនិក ៖ gdt@tax.gov.kh និង dlpic@tax.gov.kh
- បញ្ជូនទទួលលិខិត ៖ បញ្ជូនទទួលពាក្យបណ្តឹងជាន់ទី២ នៃអគ្គនាយកដ្ឋានពន្ធដារ អគារកែងមហាវិថី សហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

២- អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ៖

- លេខទំនាក់ទំនង ៖ ០៩៣ ៥៤៧ ៩៨១, ០៨៦ ៧០៤ ២០២
- សារអេឡិចត្រូនិក ៖ gdiamef@gmail.com
- អាសយដ្ឋាន ៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

៣- គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ៖

- លេខទំនាក់ទំនង ៖ ០២៣ ៨៩០ ៦៦៦
- សារអេឡិចត្រូនិក ៖ legalcouncilmef@gmail.com
- អាសយដ្ឋាន ៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ដូចគ្នានេះដែរ ក្នុងករណីមានភស្តុតាង ឬពិនិត្យឃើញថាអ្នកជាប់ពន្ធ ឬតំណាងអ្នកជាប់ពន្ធ មិនគោរពតាមកាតព្វកិច្ចដូចមានចែងក្នុងចំណុចទី១.២ និងចំណុចទី៣ នៃជំពូកទី៣ ឬមិនគោរពតាមក្រមសីលធម៌ដូចមានចែងក្នុងចំណុចទី២ នៃជំពូក៤ នៃសៀវភៅណែនាំនេះ មន្ត្រីប្រមូលពន្ធប្រថាប់ត្រា ក៏អាចប្រើយន្តការរាយការណ៍ ឬប្តឹង ដូចមានចែងខាងលើ ដើម្បីចាត់វិធានការស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ចម្ងល់ផ្សេងៗ និងការពិគ្រោះយោបល់

ករណីលោក លោកស្រី ដែលជាអ្នកជាប់ពន្ធ ឬអ្នកតំណាង មានចម្ងល់ផ្សេងៗសូមទំនាក់ទំនងតាម រយៈ GDT Call Center របស់អគ្គនាយកដ្ឋានពន្ធដារលេខ ១២៧៧ ដោយឥតគិតថ្លៃ ឬផ្ញើសារមកកាន់ GDT Live Chat ឬសារអេឡិចត្រូនិក info@tax.gov.kh។ លោក លោកស្រី ដែលជាអ្នកជាប់ពន្ធ ឬអ្នកតំណាង ក៏អាចទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ដែលមានអាសយដ្ឋានដូចខាងក្រោម៖


អគារលេខ ៥២២-៥២៤ កែងមហាវិថីសហព័ន្ធស្សី (១១០) និងមហាវិថីម៉ៅសេទុង (២៤៥)
សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ (៨៥៥) ២៣ ៨៨៦ ៧០៨



ឯកសារតម្រូវ៖ អាចទាញយកតាមរយៈ QR code ខាងក្រោម



- [illegible]



(មានប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹង)

[illegible]

(គ្មានប័ណ្ណកម្មសិទ្ធិ ឬប្លង់ទេ)

[illegible][illegible][illegible]

(ទម្រង់ Form PT 02) ៖ អាចទាញយកតាមរយៈ QR code ខាងក្រោម

ទំព័រ ៤០

ឧបសម្ព័ន្ធទី១៖ ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ

លិខិតបញ្ជាក់ការទទួលឯកសារដែលមានភ្ជាប់ QR code

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានពន្ធដារ

លេខ.....អពដ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



លិខិតបញ្ជាក់ការទទួលឯកសារ

លេខឯកសារ : DT.....

ប្រភពលិខិត : អ្នកជាប់ពន្ធ

កម្មវត្ថុ : សំណើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលមានលេខបញ្ជាក់សម្គាល់ 21.....

កាលបរិច្ឆេទឯកសារចូល :



លោក-លោកស្រីអាចស្វែងយល់កូដ ឬ QR CODE ខាងលើដើម្បីតាមដានឯកសារ ដោយប្រើប្រាស់កម្មវិធីតាមដានឯកសារ

PLEASE SCAN THE CODE TO FOLLOW UP YOUR DOCUMENT

BY USING TRACKING APP!!

សូមអរគុណ!

លោក-លោកស្រីអាចស្វែង QR CODE ដើម្បីដោតឡតកម្មវិធី







អាគារកែងមហាវិថី សហព័ន្ធរដ្ឋ (១១០) និង ម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ (+855) 23 886 708 ទូរសារ: (+855) 23 886 700, Email: gdt@tax.gov.kh, Website: www.tax.gov.kh

ទំព័រ ៤២

ឧបសម្ព័ន្ធទី១៖ ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ
បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធដែលត្រូវយកមករដ្ឋបាលសារពើពន្ធ

ព្រះរាជាណាចក្រកម្ពុជា
ROYAUME DU CAMBODGE

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
MINISTRY OF ECONOMY AND FINANCE

អគ្គនាយកដ្ឋានពន្ធដារ
GENERAL DEPARTMENT OF TAXATION

Firefox

សម្រាប់អ្នកជាប់ពន្ធ/ TAXPAYERS COPY

លេខបញ្ជាក់ការបង់ប្រាក់ពន្ធ: ០៩០០១៧០០០២០៥៥

កាលបរិច្ឆេទ: ០៩/០៩/២០២៤

ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
MINISTRY OF ECONOMY AND FINANCE

អគ្គនាយកដ្ឋានពន្ធដារ
GENERAL DEPARTMENT OF TAXATION

Firefox

សម្រាប់មន្ត្រីពន្ធដារ/ TAX OFFICIAL COPY

បទដ្ឋាននៃបញ្ជាក់ការបង់ប្រាក់ពន្ធ
TAX PAYMENT RECEIPT

N° 0900170002107

ព័ត៌មានបង់ប្រាក់ពន្ធ/ TAXPAYER DETAIL

១. ឈ្មោះអ្នកជាប់ពន្ធ: លោក ហ៊ុន សែន
២. លេខសម្គាល់អត្តសញ្ញាណ: ០៩០០១៧០០០២០៥៥
៣. អាសយដ្ឋាន: ភ្នំពេញ, កម្ពុជា
៤. លេខទូរស័ព្ទ: ០៩០០១៧០០០២០៥៥

ប្រភេទ និងទឹកប្រាក់ពន្ធ/ TYPES AND AMOUNT OF TAX

ល.រ	ប្រភេទពន្ធ	ប្រាក់ពន្ធ	សណ្ឋាន	ពន្ធបន្ថែម	ពន្ធប្រាក់	សណ្ឋានពន្ធបន្ថែម	ប្រាក់សរុប
N°	Taxes	Tax amount	Tax Account	Additional Tax	Interest Tax	Additional Account	Total Amount
1	ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ	0900170002055					
2	ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ	0900170002099					
3	ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ	0900170002107					
4	2024						

ប្រាក់ពន្ធសរុប: 0900170002107
កាលបរិច្ឆេទ: 09/09/2024

ហត្ថលេខា មន្ត្រីពន្ធដារ: *[Signature]*

ព្រះរាជាណាចក្រកម្ពុជា
MINISTRY OF ECONOMY AND FINANCE
ព្រះរាជាណាចក្រកម្ពុជា
GENERAL DEPARTMENT OF TAXATION

ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
ព្រះរាជាណាចក្រកម្ពុជា
NATION RELIGION KING

វិញ្ញាបនបត្របង់ពន្ធ
TAXPAYERS COPY

N° XXXXXXXXXX

បទដ្ឋានប្រាក់បង់ពន្ធប្រាក់ពន្ធ
TAX PAYMENT RECEIPT

ព័ត៌មានអ្នកបង់ពន្ធ
TAXPAYER DETAIL

១. ឈ្មោះអ្នកបង់ពន្ធ
 ឈ្មោះអ្នកបង់ពន្ធនេះគឺជាឈ្មោះដែលបានបញ្ជាក់ក្នុងកិច្ចសន្យាបង់ពន្ធនេះ។

២. អាសយដ្ឋាន
 អាសយដ្ឋានអ្នកបង់ពន្ធនេះគឺជាអាសយដ្ឋានដែលបានបញ្ជាក់ក្នុងកិច្ចសន្យាបង់ពន្ធនេះ។

៣. អាសយដ្ឋានទូរស័ព្ទ
 អាសយដ្ឋានទូរស័ព្ទអ្នកបង់ពន្ធនេះគឺជាអាសយដ្ឋានទូរស័ព្ទដែលបានបញ្ជាក់ក្នុងកិច្ចសន្យាបង់ពន្ធនេះ។

ព័ត៌មានប្រាក់បង់ពន្ធ
TAX AMOUNT DETAIL

៤. ប្រភេទប្រាក់បង់ពន្ធ
 ប្រភេទប្រាក់បង់ពន្ធនេះគឺជាប្រភេទប្រាក់បង់ពន្ធនេះ។

៥. ប្រភេទប្រាក់បង់ពន្ធ
 ប្រភេទប្រាក់បង់ពន្ធនេះគឺជាប្រភេទប្រាក់បង់ពន្ធនេះ។

៦. ប្រភេទប្រាក់បង់ពន្ធ
 ប្រភេទប្រាក់បង់ពន្ធនេះគឺជាប្រភេទប្រាក់បង់ពន្ធនេះ។

ប្រភេទប្រាក់បង់ពន្ធ
TYPES / NO. AMOUNT OF TAX

ប្រភេទប្រាក់បង់ពន្ធ	ប្រភេទប្រាក់បង់ពន្ធ	ប្រភេទប្រាក់បង់ពន្ធ	ប្រភេទប្រាក់បង់ពន្ធ	ប្រភេទប្រាក់បង់ពន្ធ
TYPE	NO	AMOUNT	TOTAL TAX	TOTAL AMOUNT
1	ប្រភេទប្រាក់បង់ពន្ធនេះគឺជាប្រភេទប្រាក់បង់ពន្ធនេះ។	00000000000000000000	00000000000000000000	00000000000000000000

ប្រភេទប្រាក់បង់ពន្ធ
TOTAL TAX

ប្រភេទប្រាក់បង់ពន្ធ
TOTAL AMOUNT

ប្រភេទប្រាក់បង់ពន្ធនេះគឺជាប្រភេទប្រាក់បង់ពន្ធនេះ។

ប្រភេទប្រាក់បង់ពន្ធនេះគឺជាប្រភេទប្រាក់បង់ពន្ធនេះ។

ប្រភេទប្រាក់បង់ពន្ធនេះគឺជាប្រភេទប្រាក់បង់ពន្ធនេះ។

[illegible][illegible]

ឧបសម្ព័ន្ធទី២៖ ពន្លឺប្រថាប់ត្រាលើបលនទ្រព្យ
ឯកសារតម្រូវ៖ អាចទាញយកតាមរយៈ QR code ខាងក្រោម

២. ឯកសារភ្ជាប់

ល.រ	សំណុំឯកសារភ្ជាប់	ច្បាប់ដើម	ច្បាប់ចម្លង
1	ពាក្យស្នើសុំប្រកាសបង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិយានយន្ត VTT01	1	គ្មាន
2	លិខិត ទិញ-លក់ ឬអំណោយ ឬលិខិតយុត្តិការ	1	គ្មាន
3	ប័ណ្ណសម្គាល់យានយន្ត	1	គ្មាន
4	អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬអត្តសញ្ញាណកម្មសារពើពន្ធ អ្នកទទួលសិទ្ធិ	គ្មាន	1
5	អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬអត្តសញ្ញាណកម្មសារពើពន្ធ អ្នកផ្ទេរសិទ្ធិ	គ្មាន	1
6	វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត	គ្មាន	1
សរុប		3	3



ឧបសម្ព័ន្ធទី២៖ ពន្ធប្រថាប់ត្រាលើមរណទ្រព្យ
ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត
(ទម្រង់ Form VT T01) អាចទាញយកតាមរយៈ QR code ខាងក្រោម៖



ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
MINISTRY OF ECONOMY AND FINANCE
អគ្គនាយកដ្ឋានពន្ធដារ
GENERAL DEPARTMENT OF TAXATION



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

☐ នាយកដ្ឋានពន្ធដារទ្រព្យ និងអចលនទ្រព្យ
Department of Tax on Movable and Immovable Properties
☐ សាខាពន្ធដារខេត្ត
Tax Branch

សម្រាប់បិទពាក្យ
Stick barcode here!

ទម្រង់ FORM VT T01

ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត

APPLICATION FOR VEHICLE TRANSFER TAX

Reset Your Form

I. ព័ត៌មានយានយន្ត / VEHICLE DETAILS

ស្លាកលេខ Plate No.	ឧបករណ៍បំបាត់ - - - - -	ម៉ាក Brand	ប្រភេទ Type	ពណ៌ Color
សម្រាប់ថយន្តដឹកទំនិញ ឬអ្នកជំរើរ / For trucks or vans only		លេខម៉ាស៊ីន Engine No.	លេខគ្រឿង Frame No.	
ចំនួនកៅអី Number of seats	ចំនួនកង់ Wheel	ទម្ងន់សរុប Weight Kg	លេខសាកស៊ី Chassis No.	កម្លាំង H.P. Power
ឆ្នាំផលិត Year	ចំនួនគ្រឿង No. of Axles	ចំនួនស៊ីឡាំង No. of cylinders	ទំហំស៊ីឡាំង Cylinders disp.	

II. ព័ត៌មានអ្នកលក់ និង អ្នកទិញ / SELLER & BUYER DETAILS

១. ព័ត៌មានអ្នកលក់ / Seller Details

ឈ្មោះ ឬឈ្មោះក្រុមហ៊ុន Name or company name	
ឈ្មោះអក្សរឡាតាំង Name or company name in Latin	
☐ នីតិបុគ្គល Legal Person	លេខអត្តសញ្ញាណកម្មសាលាដំបូង Tax Identification Number (TIN)
☐ បុគ្គល Physical Person	ថ្ងៃខែឆ្នាំកំណើត Date of birth
☐ លេខអត្តសញ្ញាណប័ណ្ណ Identification card number	☐ លេខលិខិតឆ្លងដែន Passport number
ផ្ទះលេខ/អគារ House N°/Building	ផ្លូវ Street
ភូមិ Village	ឃុំ/សង្កាត់ Commune
ក្រុង/ស្រុក/ខណ្ឌ District	ខេត្ត/រាជធានី Province/City
សារអេឡិកត្រូនិក Email	
ទូរស័ព្ទដៃ Mobile phone	ទូរស័ព្ទលើក Office telephone

២. ព័ត៌មានអ្នកទិញ / Buyer Details

ឈ្មោះ ឬឈ្មោះក្រុមហ៊ុន Name or company name	
ឈ្មោះអក្សរឡាតាំង Name or company name in Latin	
☐ នីតិបុគ្គល Legal Person	លេខអត្តសញ្ញាណកម្មសាលាដំបូង Tax Identification Number (TIN)
☐ បុគ្គល Physical Person	ថ្ងៃខែឆ្នាំកំណើត Date of birth
☐ លេខអត្តសញ្ញាណប័ណ្ណ Identification card number	☐ លេខលិខិតឆ្លងដែន Passport number
ផ្ទះលេខ/អគារ House N°/Building	ផ្លូវ Street
ភូមិ Village	ឃុំ/សង្កាត់ Commune
ក្រុង/ស្រុក/ខណ្ឌ District	ខេត្ត/រាជធានី Province/City
សារអេឡិកត្រូនិក Email	
ទូរស័ព្ទដៃ Mobile phone	ទូរស័ព្ទលើក Office telephone

ប្រភេទការផ្ទេរសិទ្ធិ Kinds of transfer	☐ ទិញ-លក់ Buy - Sell	☐ អំណោយ Gift	☐ ផ្សេងៗ Others
សំគាល់សំខាន់ៗ / Check list ☐ លិខិត ទិញ-លក់ ឬអំណោយ ឬលិខិតបញ្ជាក់ (ច្បាប់ដើម) ☐ ប័ណ្ណសម្រាប់បង់ពន្ធ (ច្បាប់ដើម) ☐ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅស្រុកស្រី (ស្រ្តីចាត់ស្លាកនៅ និងលិខិតឆ្លងដែន ភ្ជាប់ជាមួយលិខិតបញ្ជាក់ការស្លាកនៅ (សម្រាប់ជនបរទេស) ឬទំនិញ (ច្បាប់ចម្លង) ☐ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅស្រុកស្រី (ស្រ្តីចាត់ស្លាកនៅ និងលិខិតឆ្លងដែន ភ្ជាប់ជាមួយលិខិតបញ្ជាក់ការស្លាកនៅ (សម្រាប់ជនបរទេស) ឬស្លាក (ច្បាប់ចម្លង) ☐ លេខអត្តសញ្ញាណកម្មសាលាដំបូង (ច្បាប់ចម្លង) ☐ វិញ្ញាបនបត្រគតិសិទ្ធិលក្ខណៈបច្ចេកទេសយានយន្ត (ច្បាប់ចម្លង)			

សម្រាប់មន្ត្រីពន្ធដារ / Tax official use only		
កាលបរិច្ឆេទ Date		
តម្លៃយានយន្ត Vehicle price	អត្រាពន្ធ ៤% Tax rate 4%	តម្លៃសរុប Tax amount
	x	=
ហត្ថលេខា Signature		
ឈ្មោះ Name		
លេខសម្គាល់មន្ត្រី ID number		

បើជាអំណោយ ពុំចាំបាច់បំពេញព័ត៌មានខាងក្រោម If gift, no need to fill any information below				
ថ្ងៃខែឆ្នាំលក់យានយន្ត Date of sale				

តម្លៃប្រាក់បង់ / PAYMENT		
តម្លៃយានយន្ត Vehicle price	អត្រាពន្ធ ៤% Tax rate 4%	តម្លៃសរុប Tax amount
	x 4%	= 0 R

សេចក្តីប្រកាស / DECLARATION	
ខ្ញុំបាទ/ខ្ញុំ សូមបញ្ជាក់ថាព័ត៌មានខាងលើនេះ ពិតជាត្រឹមត្រូវ។ I declare that the information provided in this application including all attachments is true and correct.	

អ្នកស្នើសុំ / APPLICANT	
កាលបរិច្ឆេទ Date	
ហត្ថលេខា Signature	
ឬស្នាមមេដៃ or thumb print	
ឈ្មោះ Name	

*** បញ្ជាក់៖ អគ្គនាយកដ្ឋានពន្ធដារ មិនទទួលខុសត្រូវ ចំពោះការបំពេញបន្ទាន់ ដែលពាក់ព័ន្ធនឹងការបង់ពន្ធ និងការផ្សេងៗទៀត ដែលបានកើតឡើងក្នុងអំឡុងពេលបំពេញបន្ទាន់នេះឡើយ

ឧបសម្ព័ន្ធទី២៖ ពន្ធប្រចាំប្រតិបត្តិការលើបទល្មើស
លិខិតបញ្ជាក់ការទទួលបានកាតាស្ត្រូប QR code

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានពន្ធដារ
 លេខ.....អពជ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



លិខិតបញ្ជាក់ការទទួលបានកាតាស្ត្រូប

លេខកាតាស្ត្រូប :

ប្រភពលិខិត : អ្នកជាប់ពន្ធ

កម្មវត្ថុ : សំណើសុំបង់ពន្ធប្រចាំប្រតិបត្តិការលើការផ្ទេរកម្មសិទ្ធិយានយន្តដែលមានលេខបញ្ជាក់សម្គាល់

១

កាលបរិច្ឆេទកាតាស្ត្រូប : ១៦ សីហា ២០២៤



លោក-លោកស្រីអាចស្កានកូដ ឬ QR CODE ខាងលើដើម្បីតាមដានឯកសារ ដោយ

ប្រើប្រាស់កម្មវិធីតាមដានឯកសារ

PLEASE SCAN THE CODE TO FOLLOW UP YOUR DOCUMENT

BY USING TRACKING APP!!

សូមអរគុណ!

លោក-លោកស្រីអាចស្កាន QR CODE ដើម្បីដោតឡូកម្មវិធី









អគ្គនាយកដ្ឋានពន្ធដារ (១១០) និងមជ្ឈមណ្ឌល (២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (+855) 23 886 708 / ទូរសារ: (+855) 23 886 700, E-mail: gdt@tax.gov.kh, Website: www.tax.gov.kh

ឧបសម្ព័ន្ធទី២៖ ពន្ធប្រចាំប្រតិបត្តិការលើបទល្មើស
លិខិតបញ្ជាក់ការទទួលសំណុំឯកសារភ្ជាប់

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានពន្ធដារ

ន.ពន្ធដារទូទៅ និងអចលនទ្រព្យ
 លេខ.....អពជ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ថ្ងៃទី 2 ខែ កញ្ញា ឆ្នាំ 2024

លិខិតបញ្ជាក់ពីឯកសារបានទទួល

សម្រាប់ស្នើសុំបទពន្ធប្រចាំប្រតិបត្តិការលើការផ្ទេរកម្មសិទ្ធិយានយន្ត

១. ព័ត៌មានអ្នកស្នើសុំ

អ្នកកាន់ឯកសារ	កេ ១	លេខខុស័យ
ស្លាកលេខ	ម៉ាក	ប្រភេទ
ឆ្នាំផលិត	លេខម៉ាស៊ីន	លេខតួ
កម្លាំង	ទំហំស៊ីឡាំង	លេខសម្គាល់ឯកសារ

២. ឯកសារភ្ជាប់

ល.រ	សំណុំឯកសារភ្ជាប់	ច្បាប់ដើម	ច្បាប់ចម្លង
1	ពាក្យស្នើសុំប្រកាសបទពន្ធប្រចាំប្រតិបត្តិការលើការផ្ទេរកម្មសិទ្ធិយានយន្ត VTT01	1	គ្មាន
2	លិខិត ទិញ-លក់ ឬអំណោយ ឬលិខិតបញ្ជាក់ការ	1	គ្មាន
3	ប័ណ្ណសម្គាល់យានយន្ត	1	គ្មាន
4	អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬអត្តសញ្ញាណកម្មសារពើពន្ធ អ្នកទទួលសិទ្ធិ	គ្មាន	1
5	អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬអត្តសញ្ញាណកម្មសារពើពន្ធ អ្នកផ្ទេរសិទ្ធិ	គ្មាន	1
6	វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត	គ្មាន	1
សរុប		3	3

សម្រាប់មន្ត្រីពន្ធដារ

អ្នកស្នើសុំ

ហត្ថលេខា 
 ឈ្មោះ យស ច័ន្ទសីហា
 តួនាទីជា មន្ត្រីពន្ធដារ
 លេខសម្គាល់ 2509

កាលបរិច្ឆេទ ០៩.០៩.២០២៤
 ហត្ថលេខា ឬស្នាមមេដៃ
 ឈ្មោះ
 ទូរសព្ទ

ព័ត៌មានសម្រាប់ទំនាក់ទំនង
 សូមទាក់ទងតាម Group Telegram



ឧបសម្ព័ន្ធទី២៖ ពន្ធប្រចាំប្រតិបត្តិការ
បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ MINISTRY OF ECONOMY AND FINANCE អគ្គនាយកដ្ឋានពន្ធដារ GENERAL DEPARTMENT OF TAXATION		ព្រះរាជាណាចក្រកម្ពុជា KINGDOM OF CAMBODIA ជាតិ សាសនា ព្រះមហាក្សត្រ NATION RELIGION KING
-សម្រាប់អ្នកជាប់ពន្ធ/ TAXPAYERS COPY-		
បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ TAX PAYMENT RECEIPT		
ព័ត៌មានរបស់អ្នកជាប់ពន្ធ/ TAXPAYER DETAIL		
កំរិតមាតិកាយន្ត ឈ្មោះ លេខអាស័យដ្ឋាន	ស្ថានភាព ស្ថានភាព	ប្រភេទ កម្រិត
កំរិតមាតិកាបង់ពន្ធ ១. ព័ត៌មានអ្នកបង់ ឈ្មោះ លេខអាស័យដ្ឋាន លេខទូរស័ព្ទ អាសយដ្ឋាន		២. ព័ត៌មានអ្នកទិញ ឈ្មោះ-លេខកម្រិត លេខអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន លេខទូរស័ព្ទ អាសយដ្ឋាន
ប្រភេទនិងទឹកប្រាក់ពន្ធ/ TYPES AND AMOUNT OF TAX		
អត្តសញ្ញាណ 70062	ប្រភេទពន្ធ ប្រាក់ពន្ធប្រចាំប្រតិបត្តិការស្របតាមច្បាប់	ប្រាក់ពន្ធគិតពន្ធ 8,000,000 ៛
		អត្រាពន្ធ % 4%
		ទឹកប្រាក់ពន្ធ 320,000 ៛
	លេខបញ្ជាក់ពន្ធ ធានាគារ អេស៊ីស៊ីដា	លេខតម្លៃ 00010164849313
		
ប្រាក់ពន្ធសរុបបង់ 320,000 ៛		
បង់ពន្ធគិតពន្ធ បង់ពន្ធគិតពន្ធ : 8,000,000 ៛ និងអត្រាពន្ធគិតពន្ធ ប្រាក់បង់ពន្ធគិតពន្ធ : 320,000 ៛ លេខអត្តសញ្ញាណប័ណ្ណ : ៨៨៨ ៣៣៣ អត្រាពន្ធ : 2506 កាលបរិច្ឆេទ : 3- កញ្ញា-2024 TID : 202409031341393546		
		
		

ឧបសម្ព័ន្ធទី២៖ ពន្ធប្រថាប់ត្រាលើចរន្ត
 លិខិតបញ្ជាក់អំពីការបង់ពន្ធប្រថាប់ត្រាលើផ្ទៃកម្មសិទ្ធិយានយន្តដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានពន្ធដារ
 លេខ អ.ជ.ជ ៩.៥.អ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ថ្ងៃអង្គារ ១កើត ខែរទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
 រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤

លិខិតបញ្ជាក់
អំពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត

១. ព័ត៌មានយានយន្ត

ស្លាកលេខ	ម៉ាក	ប្រភេទ	ឆ្នាំផលិត
លេខម៉ាស៊ីន	លេខតួ	កម្លាំង	ម៉ែត្រក្រឡា

២. ព័ត៌មានអ្នកប្រកាស

២.១. ព័ត៌មានអ្នកប្រកាស ឈ្មោះក្រុមហ៊ុន លេខសម្គាល់ក្រុមហ៊ុន លេខទូរស័ព្ទ អាសយដ្ឋាន	២.២. ព័ត៌មានអ្នកទិញ ឈ្មោះ-លេខកម្រិត លេខអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន លេខទូរស័ព្ទ អាសយដ្ឋាន
--	---

៣. ព័ត៌មានបង់ប្រាក់ពន្ធ

មូលដ្ឋានគិតពន្ធ	8,000,000 ៛
អត្រាពន្ធ	4 %
ប្រាក់ពន្ធត្រូវបង់	320,000 ៛
ប្រាក់ពន្ធជាអក្សរ	(បីរយម៉ឺនពាន់ រៀលគត់)

លេខបង្កាន់ដៃបញ្ជាក់ការទទួលប្រាក់ពន្ធ

ថ្ងៃខែឆ្នាំបង់ពន្ធ 03-កញ្ញា-2024 13:41:58

លិខិតនេះបញ្ជាក់អំពីការបង់ពន្ធប្រថាប់ត្រាលើផ្ទៃកម្មសិទ្ធិយានយន្ត

ចម្លងជូន

- មន្ទីរសាធារណការ និងដឹកជញ្ជូន
- ម្ចាស់យានយន្ត
- ឯកសារ-កាលប្បវត្តិ



គ. ប អគ្គនាយក
អនុប្រធាននាយកដ្ឋានពន្ធដារ និងអចលនទ្រព្យ



ជំនាញ វេជ្ជបណ្ឌិត

អគាររ៉ែងមហាវិថី សហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (+855) 23 886 708 / ទូរសារ: (+855) 23 886 700, E-mail: gdt@tax.gov.kh, Website: www.tax.gov.kh

ឧបសម្ព័ន្ធទី២៖ ពន្លប្រថាប់ត្រាលើបលនទ្រព្យ
លិខិតលក់ទិញដែលបានប្រថាប់ត្រាបេសអគ្គនាយដ្ឋានពន្ធដារ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លិខិតលក់ទិញ

ខ្ញុំបាទ/នាងខ្ញុំ/ស្ថាប័នឈ្មោះ..... ភេទ..... អាយុ..... ឆ្នាំ ជនជាតិ.....
 សញ្ជាតិ..... កាន់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនលេខ..... អាសយដ្ឋានបច្ចុប្បន្ន
 ផ្ទះលេខ..... ផ្លូវ..... ភូមិ..... ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ.....
 រាជធានី/ខេត្ត..... មុខរបរ..... លេខទូរស័ព្ទ..... អ៊ីម៉ែល.....
 បានលក់យានជំនិះ.....០១គ្រឿង (មួយគ្រឿង) ដែលមានកំរិតកាតដូចខាងក្រោម៖

ផ្នែកលេខ..... ម៉ាក..... ប្រភេទ..... ពណ៌.....
 ចំនួនស៊ីឡាំង..... ទំហំស៊ីឡាំង..... ចំនួនក្ដៅ..... លេខម៉ាស៊ីន.....
 លេខតួ..... លេខសាកស៊ី.....

ទៅឱ្យឈ្មោះ/ស្ថាប័ន..... ភេទ..... អាយុ..... ឆ្នាំ ជនជាតិ..... សញ្ជាតិ.....
 កាន់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនលេខ..... អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ..... ផ្លូវ.....
 ភូមិ..... ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត.....
 មុខរបរ..... លេខទូរស័ព្ទ..... អ៊ីម៉ែល.....

អ្នកកាន់កាប់យានជំនិះជាក់ស្ដែង ដែលត្រូវបានលក់ទិញបន្តគ្នា និងមិនអាចរកម្ចាស់ដើមឃើញ ហើយមានបំណងធ្វើ
 ជាម្ចាស់កម្មសិទ្ធិយានជំនិះ ក្នុងករណីនេះតម្រូវយកស្នាមមេដៃកាន់កាប់ជាក់ស្ដែងតែប៉ុណ្ណោះ។

សូមធានាទទួលខុសត្រូវថា យានជំនិះខាងលើពិតជាកម្មសិទ្ធិរបស់ខ្ញុំបាទ/នាងខ្ញុំ/ស្ថាប័ន ពិតប្រាកដមែន។ បើថ្ងៃ
 ក្រោយមានជនណាមកអះអាងផ្ទុយពីការធានាខាងលើ ខ្ញុំបាទ/នាងខ្ញុំ/ស្ថាប័ន សូមធានាទទួលខុសត្រូវចំពោះមុខច្បាប់ជា
 ធរមាន។

ដើម្បីជាសក្ខីភាពនៃការធានារបស់ខ្ញុំបាទ/នាងខ្ញុំ/ស្ថាប័ន និងសាក្សី សូមផ្ដិតមេដៃស្ដាំ ឬបោះត្រា ទុកជាកត្តាតាង
 តាមផ្លូវច្បាប់។

ថ្ងៃ..... ខែ..... ឆ្នាំ..... ព.ស.២៥៦៦
 រាជធានី/ខេត្ត..... ខណ្ឌ..... ខណ្ឌ..... ខណ្ឌ..... ខណ្ឌ.....
 ស្នាមមេដៃអ្នកលក់..... សាក្សីទី១..... សាក្សីទី២..... ស្នាមមេដៃអ្នកទិញ/អ្នកកាន់កាប់យានជំនិះ.....



